

អារម្ភកថា

រាជរដ្ឋាភិបាលកម្ពុជា គិតគូរយ៉ាងពេញលេញលើការរៀបចំផែនការយុទ្ធសាស្ត្រជាតិនានា ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ និងជាឧបសគ្គក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ អាជ្ញាធរមិន ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគ្រប់គ្រង និងសម្របសម្រួលក្នុងវិស័យសកម្មភាពមិន ហើយបានដឹកនាំរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមិន(២០១៨-២០២៥) និងផែនការសកម្មភាពមិនរយៈពេល០៣ឆ្នាំ(២០១៨-២០២០)។

ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមិន(២០១៨-២០២៥) ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តនាចុងឆ្នាំ២០១៧ ជាផែនការយុទ្ធសាស្ត្រជាតិតែមួយគត់ សម្រាប់គ្រប់ប្រតិបត្តិករក្នុងវិស័យមិន ក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ប្រើប្រាស់ ក្នុងការគាំទ្រការអនុវត្តវិស័យសកម្មភាពមិននៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការចូលរួម និងគាំទ្រពីប្រតិបត្តិករបោសសម្អាតមិនជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ អាជ្ញាធរមិនបានរៀបចំផែនការអាទិភាពមួយគឺផែនការសកម្មភាពមិនរយៈពេលបីឆ្នាំ(២០១៨-២០២០) ក្នុងគោលបំណងដាក់ចេញនូវសកម្មភាពលំអិត គាំទ្រដល់ការអនុវត្តស្របតាមគោលបំណងទាំង០៨ និងគោលដៅទាំង២៧ របស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមិន(២០១៨-២០២៥) ឲ្យបានជោគជ័យ។

ផែនការសកម្មភាពមិនរយៈពេលបីឆ្នាំ(២០១៨-២០២០) នឹងត្រូវប្រើប្រាស់ជាផែនការរួមក្នុងការអនុវត្តការងារក្នុងរយៈពេលបីឆ្នាំខាងមុខ ដែលបានរំលេចនូវស្ថាប័នទទួលខុសត្រូវជាក់លាក់ រួមទាំងការដាក់ចេញនូវសូចនាករដែលអាចវាស់វែងបាន សម្រាប់ជាមធ្យោបាយក្នុងការតាមដាន និងវាយតម្លៃលើការអនុវត្តគ្រប់សកម្មភាពដែលមានក្នុងផែនការអនុវត្តសកម្មភាពមិនរយៈពេល០៣ឆ្នាំនេះ។

ក្នុងនាម **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអង្គារមិន** និងក្នុងនាមខ្ញុំជាអនុប្រធានទី១អាជ្ញាធរមិន ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករជាតិ-អន្តរជាតិ ទាំងថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ ទាំងក្នុងជួររាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍នឹងអនុវត្តតាមគ្រប់សកម្មភាព ដែលបានដាក់ចេញក្នុងផែនការសកម្មភាពមិនរយៈពេល០៣ឆ្នាំ(២០១៨-២០២០) ប្រកបដោយការទទួលខុសត្រូវ និងប្រើប្រាស់យន្តការដែលមានស្រាប់សម្រាប់បង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិក្នុងការងារមនុស្សធម៌ ការគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលកម្ពុជាគឺជាប្រទេសមួយមានការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សបំផុតក្នុងតំបន់។ ក្នុងន័យនេះ អាជ្ញាធរមិន នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអនុវត្តសកម្មភាពមិន ដើម្បីដោះស្រាយស្ថានភាពជូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការប្រើប្រាស់ចាំបាច់ ក៏ដូចជាសម្រាប់អាជ្ញាធរមូលដ្ឋានធ្វើការអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យទាន់ពេលវេលាស្របតាមសន្ទុះនៃការអភិវឌ្ឍន៍ដែលមានល្បឿនលឿនរបស់កម្ពុជា។

ថ្ងៃ សុក្រ ១២ ខែ ឧសភា ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
អនុប្រធានទី១ អង្គារមិន

លី គុជ

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្លាំងមីន និងសង្គ្រោះជនពិការដោយសារមីន
ផែនការសកម្មភាពវិស័យមីនរយៈពេល ៣ឆ្នាំ(២០១៨-២០២០)

សកម្មភាព		សូចនាករ	មធ្យោបាយផ្ទៀងផ្ទាត់	ហានិភ័យ/ ការសន្មត	អ្នកទទួល ខុសត្រូវ	ទិសដៅ			
						សរុប	២០១៨	២០១៩	២០២០
គោលបំណង ទី១	កាត់បន្ថយតំបន់ដែលដឹងថាមានមីនទាំងអស់ នៅក្រឹមឆ្នាំ២០២៥								
គោលដៅ ទី១	បញ្ចប់ការស្រាវជ្រាវចម្ការមីនមូលដ្ឋានថ្នាក់ជាតិនៅតាមស្រុកដែលនៅសល់ ក្រឹមឆ្នាំ ២០២០			- កង្វះការចូលរួមរបស់ ភាគីពាក់ព័ន្ធ - តំបន់រងគ្រោះមួយ ចំនួន មិនអាចចូល ទៅបាន - អ្នកផ្តល់ព័ត៌មានមិន វត្តមាន - ការបញ្ជូនទិន្នន័យពី ប្រតិបត្តិការមានការ យឺតយ៉ាវ					
យុទ្ធសាស្ត្រ ទី១	រៀបចំផែនការសម្រាប់ស្រាវជ្រាវចម្ការមីនមូលដ្ឋានលើស្រុកនៅសល់ ដែលមានមីន និងស.ផ.ស.								
សកម្មភាពទី១	បង្កើតតារាងចំនួនស្រុកដែល នៅសល់សម្រាប់ធ្វើការ ស្រាវជ្រាវចម្ការមីនមូលដ្ឋាន	តារាងចំនួនស្រុកដែលនៅ សល់សម្រាប់ធ្វើការ ស្រាវជ្រាវចម្ការមីន មូលដ្ឋាន	តារាងព័ត៌មានអំពីភូមិ /ឃុំ/ ចម្ការស្រាវជ្រាវសម្រាប់ការស្រាវ មីនមូលដ្ឋានដែលបាន ទទួលការអនុម័ត		អាជ្ញាធរមីន	១ ច្បាប់	១		
សកម្មភាពទី២	បង្កើតផែនការសកម្មភាព ស្រាវជ្រាវចម្ការមីនមូលដ្ឋាន	ផែនការសកម្មភាពសម្រាប់ ធ្វើការស្រាវជ្រាវមូលដ្ឋាន	ផែនការសកម្មភាពការងារ ស្រាវជ្រាវចម្ការមីនមូល ដ្ឋានដែលបានអនុម័ត		អាជ្ញាធរមីន	១ ច្បាប់	១		
យុទ្ធសាស្ត្រ ទី២	កៀរគរធនធានសម្រាប់គាំទ្រការស្រាវជ្រាវចម្ការមីនមូលដ្ឋាន								
សកម្មភាពទី១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ។	ចំនួនកិច្ចប្រជុំពិគ្រោះ យោបល់	លិខិតអញ្ជើញ និងបញ្ជី សមាសភាពចូលរួម	- មានទិន្នន័យអំពីស្រុក ទាំងនោះអាចរៀប ជាតារាងបាន - សមត្ថភាពគ្រប់គ្រាន់ របស់ ប្រព័ន្ធព័ត៌មាន (IMSMA)	ក.ប.ម	៦ ដង	២	២	២
សកម្មភាពទី២	រៀបចំយុទ្ធសាស្ត្រកៀរគរ ធនធានសម្រាប់ធ្វើការ ស្រាវជ្រាវចម្ការមីនមូលដ្ឋាន	យុទ្ធសាស្ត្រកៀរគរធនធាន ត្រូវបានបង្កើត	យុទ្ធសាស្ត្រកៀរគរធនធាន ដែលត្រូវបានអនុម័ត ផ្នែក មួយនៃផែនការយុទ្ធសាស្ត្រ កៀរគរធនធានរួមក្នុងវិស័យ សកម្មភាពមីន		ក.ប.ម	១ ច្បាប់	១		

សកម្មភាពទី៣	ធ្វើសកម្មភាពកៀរគរធនធានសម្រាប់ធ្វើការស្រាវជ្រាវចម្ការមិនមូលដ្ឋាន	ថវិកាសម្រាប់ធ្វើការស្រាវជ្រាវចម្ការមិនមូលដ្ឋានដែលកៀរគរបាន	អនុសារណៈយោគយល់ឬកិច្ចសន្យា		ក.ប.ម	៦០០,០០០ ដុល្លារ	៤០០,០០០ ដុល្លារ	២០០,០០០ ដុល្លារ	
យុទ្ធសាស្ត្រទី៣	ធ្វើការស្រាវជ្រាវចម្ការមិនមូលដ្ឋាន នៅគ្រប់ស្រុកទាំងអស់ ដែលនៅសល់ត្រឹមឆ្នាំ ២០២០								
សកម្មភាពទី១	អនុវត្តសកម្មភាពស្រាវជ្រាវចម្ការមិនមូលដ្ឋាន	ទិន្នន័យអំពីការស្រាវជ្រាវចម្ការមិនមូលដ្ឋាន	- របាយការណ៍ស្រាវជ្រាវចម្ការមិនមូលដ្ឋាន - ទម្រង់វាយតម្លៃគុណភាពការស្រាវជ្រាវចម្ការមិនមូលដ្ឋាន និងការស្រាវជ្រាវមិនបច្ចេកទេស		ប្រតិបត្តិករ	៣៦ ស្រុក	២៤ ស្រុក	១២ ស្រុក	
គោលដៅទី២	អនុវត្តការកាត់បន្ថយផ្ទៃដី តាមរយៈការស្រាវជ្រាវមិនបច្ចេកទេស លើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងលុបចោលតំបន់សង្ស័យ និងធ្វើការស្រាវជ្រាវឡើងវិញ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យដីដែលមានមិន				- ធនធានមិនគ្រាប់គ្រាន់ក្នុងការរៀបចំឯកសារទស្សនាទាន និងការសិក្សាករណី - ទស្សនាទានអំពីការស្រាវជ្រាវមិនបច្ចេកទេសនិងលុបចោលតំបន់សង្ស័យមិនទាន់ត្រូវបានអនុវត្តន៍ទំលំទូលាយក្នុងចំណោមប្រតិបត្តិករ - មន្ត្រីដែលបានបណ្តុះបណ្តាលរួចចាកចេញទៅរកការងារផ្សេង - គំរូអំពីការស្រាវជ្រាវមិនបច្ចេកទេសនិង				
យុទ្ធសាស្ត្រទី១	រៀបចំឯកសារទស្សនាទាន និងការសិក្សាវិភាគករណីស្តីពីការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងលុបចោលតំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញ								
សកម្មភាពទី១	ប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យសម្រាប់វិភាគ	ទិន្នន័យត្រូវបានប្រមូល	របាយការណ៍ទិន្នន័យ	អាជ្ញាធរមើន		៣ ច្បាប់	១	១	១
សកម្មភាពទី២	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រតិបត្តិករ ដើម្បីចែករំលែកបទពិសោធន៍ និងប្រមូលធាតុចូល	ចំនួនកិច្ចប្រជុំ	របាយការណ៍កិច្ចប្រជុំ និងបញ្ជីសមាសភាពអ្នកចូលរួម	អាជ្ញាធរមើន		៩ ដង	៣	៣	៣
សកម្មភាពទី៣	រៀបចំឯកសារទស្សនាទាន និងការសិក្សាវិភាគករណីស្តីពីការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងការលុបចោល	ឯកសារទស្សនាទានស្តីពីការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងការលុប	ឯកសារទស្សនាទានស្តីពីការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងការលុបចោលតំបន់សង្ស័យ និង	អាជ្ញាធរមើន		១ ច្បាប់	១		

	តំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញ	ចោលតំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញបានរៀបចំ • ចំនួនករណីសិក្សាស្តីពីស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទទួលយកមកប្រើប្រាស់ និងនិងការស្រាវជ្រាវឡើងវិញដែលត្រូវបានអនុវត្ត	ការស្រាវជ្រាវឡើងវិញដែលបានអនុម័ត	លុបចោលតំបន់សង្ស័យមានមិន សមស្របអាចអនុវត្តបានទូទាំងប្រទេស • មានការគាំទ្រគំរូនេះពីភាគីពាក់ព័ន្ធនានា					
យុទ្ធសាស្ត្រទី២	លើកកម្ពស់និងពង្រីកការអនុវត្តគំនិតផ្តួចផ្តើមស្តីពីការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទទួលយកមកប្រើប្រាស់ និងលុបចោលតំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញ								
សកម្មភាពទី១	រៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិស្តីពីការអនុវត្តលើការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទទួលយកមកប្រើប្រាស់ និងការលុបចោលតំបន់សង្ស័យនិងការស្រាវជ្រាវឡើងវិញ	ចំនួនសិក្ខាសាលា	របាយការណ៍សិក្ខាសាលា		អាជ្ញាធរមើន	៣ ដង	១	១	១
សកម្មភាពទី២	រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទទួលយកមកប្រើប្រាស់ និងការលុបចោលតំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញ	ចំនួនសិក្ខាសាលា	របាយការណ៍សិក្ខាសាលា		អាជ្ញាធរមើន	៣ ដង	១	១	១
យុទ្ធសាស្ត្រទី៣	ពង្រឹងសមត្ថភាពក្នុងការអនុវត្តការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទទួលយកមកប្រើប្រាស់ និងលុបចោលតំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញ								
សកម្មភាពទី១	កៀរគរធនធានសម្រាប់ពង្រីក	មានធនធានសម្រាប់ពង្រីក	• ផែនការសកម្មភាព និង		អាជ្ញាធរមើន	១.៦ លានដុល្លារ	០.៥	០.៥	០.៦

	សមត្ថភាពនៃអនុវត្តការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងការលុបចោលតំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញ	ការងារអនុវត្តការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងការលុបចោលតំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញ	ថវិកាត្រូវបានអនុវត្ត អនុសាធារណៈយោគយល់ និងកិច្ចសន្យា						
សកម្មភាពទី២	អនុវត្តការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងការលុបចោលតំបន់សង្ស័យ និងការស្រាវជ្រាវឡើងវិញ	ចំនួនពហុកោណចម្ការមិនដែលបានចុះពិនិត្យឡើងវិញ	របាយការណ៍ស្តីពីការស្រាវជ្រាវមិនបច្ចេកទេសលើដីត្រូវបានទន្ទ្រានយកមកប្រើប្រាស់ និងការលុបចោលតំបន់សង្ស័យ និងកាពិនិត្យឡើងវិញ		អាជ្ញាធរមិន	១២,០០០ ពហុកោណ	៣៧៥០	៣៧៥០	៤៥០០
គោលដៅទី៣	កាត់បន្ថយភូមិអាទិភាពដែលដឹងថាមានមីន នៅត្រឹមឆ្នាំ២០២១ និងភូមិដែលនៅសល់នៅត្រឹមឆ្នាំ២០២៥			- កង្វះការចូលរួមពេញលេញរបស់ភាគីពាក់ព័ន្ធ - ធនធានសម្រាប់ការងារដោះមីនមិនគ្រប់គ្រាន់ - តំបន់មានមីនមួយចំនួនមិនអាចចូលទៅដល់បាន - គោលការណ៍រៀបចំផែនការនិងចាត់អាទិភាពបានកែសម្រួលរួច - ឧបករណ៍ដោះមីនមានគ្រប់គ្រាន់ - ប្រតិបត្តិការប្រតិបត្តិតាម					
យុទ្ធសាស្ត្រទី១	រៀបចំផែនការប្រតិបត្តិការរយៈពេល០៣ឆ្នាំ ដោយមានការពិនិត្យប្រចាំឆ្នាំ ដោយផ្អែកលើដំណើរការការចាត់អាទិភាព								
សកម្មភាពទី១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការសកម្មភាពវិស័យមីនរយៈពេល០៣ឆ្នាំ	ចំនួនកិច្ចប្រជុំពិគ្រោះយោបល់	- បញ្ជីសមាសភាពអ្នកចូលរួម - របាយការណ៍ប្រជុំ		អាជ្ញាធរមិន, ប្រតិបត្តិការ	២ ដង	២		
សកម្មភាពទី២	រៀបចំផែនការសកម្មភាពរយៈពេល៣ឆ្នាំ	ផែនការសកម្មភាពរយៈពេល៣ឆ្នាំ ត្រូវបានបង្កើត	ផែនការសកម្មភាពរយៈពេល០៣ឆ្នាំ ត្រូវបានអនុម័ត		អាជ្ញាធរមិន, ប្រតិបត្តិការ	១ ច្បាប់	១		
សកម្មភាពទី៣	ពិនិត្យការអនុវត្តការងារប្រចាំឆ្នាំ	ចំនួនការពិនិត្យប្រចាំឆ្នាំ	ចំនួនរបាយការណ៍		អាជ្ញាធរមិន, ប្រតិបត្តិការ	៣ ច្បាប់	១	១	១
យុទ្ធសាស្ត្រទី២	ដាក់ពង្រាយធនធានបោសសម្អាតមីននៅតាមភូមិអាទិភាព ដោយគិតគូរអំពីអាទិភាពរបស់មូលដ្ឋាន ត្រឹមឆ្នាំ២០២១ និងភូមិដែលមានមីន នៅសល់ទាំងអស់ត្រឹមឆ្នាំ២០២៥								
សកម្មភាពទី១	ចាត់អាទិភាពភូមិដែលមានមីនសម្រាប់ពង្រាយកម្លាំង និង	រៀបចំបញ្ជីឈ្មោះភូមិអាទិភាព	អនុម័តបញ្ជីឈ្មោះភូមិអាទិភាព		អាជ្ញាធរមិន	១ ច្បាប់	១	១	១

	ធនធានសម្រាប់ការបោសសម្អាតមីន			ស្តង់ដារសកម្មភាពមីនកម្ពុជា					
សកម្មភាពទី២	កៀរគរធនធានសម្រាប់ការបោសសម្អាតមីន	ធនធានបោសសម្អាតមីនត្រូវបានរៀបចំ	អនុស្សរណៈយោគយល់និងកិច្ចសន្យា		អាជ្ញាធរមីន	៧២,៧៥លានដុល្លារ	២៤,២៥	២៤,២៥	២៤,២៥
សកម្មភាពទី៣	ពង្រាយកម្លាំង និងធនធានសម្រាប់ការបោសសម្អាតមីនលើភូមិអាទិភាពដែលមានមីន	ទំហំផ្ទៃដីដែលបានបោសសម្អាត	របាយការណ៍ទំហំផ្ទៃដីដែលបាន បោសសម្អាត		អាជ្ញាធរមីន	៣២៨,៩គម ^២	១០៩,៦	១០៩,៦	១០៩,៦
យុទ្ធសាស្ត្រទី៣	ពង្រឹងការអនុលោមតាមប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងសកម្មភាពបោសសម្អាតមីន								
សកម្មភាពទី១	បន្តអនុវត្តការត្រួតពិនិត្យគុណភាពដើម្បីធានាអនុលោមភាពប្រព័ន្ធគ្រប់គ្រងគុណភាពនៅក្នុងសកម្មភាពបោសសម្អាតមីន	ចំនួនដងការត្រួតពិនិត្យ	- របាយការណ៍ត្រួតពិនិត្យគុណភាព (QA/QC) - របាយការណ៍គ្រោះថ្នាក់		អាជ្ញាធរមីន	៣,៩០០ដង	១,៣០០	១,៣០០	១,៣០០
គោលដៅទី៤	ពិនិត្យឡើងវិញ និងកែលម្អប្រព័ន្ធប្រតិបត្តិការ និងសមត្ថភាពដែលមានស្រាប់			- ការអនុវត្តគោលការណ៍រៀបចំផែនការនិងចាត់អាទិភាពរបស់ម៉ាឡូ មិនទាន់មានសង្គតភាព - កង្វះធនធានក្នុងការអនុវត្តបច្ចេកវិជ្ជាថ្មី - យន្តការម៉ាឡូមានស្រាប់ - គោលការណ៍រៀបចំផែនការនិងចាត់អាទិភាពបានកែសម្រួលរួចឆ្លើយតបនឹងតម្រូវការនិងសុវត្ថិភាពមនុស្ស					
យុទ្ធសាស្ត្រទី១	ពិនិត្យឡើងវិញ និងកែលម្អប្រព័ន្ធធ្វើផែនការ និងចាត់អាទិភាព								
សកម្មភាពទី១	ពិនិត្យឡើងវិញគោលការណ៍ណែនាំស្តីពីការរៀបចំផែនការនិងចាត់អាទិភាព	គោលការណ៍ណែនាំស្តីពីការរៀបចំផែនការ និងចាត់អាទិភាពដែលបានកែសម្រួល	គោលការណ៍ណែនាំស្តីពីការរៀបចំផែនការនិងចាត់អាទិភាពដែលបានអនុម័ត		អាជ្ញាធរមីន	១ ច្បាប់	១		
សកម្មភាពទី២	រៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីម៉ាឡូ និងប្រតិបត្តិការស្តីពីការកែសម្រួលគោលការណ៍ណែនាំស្តីពីការរៀបចំផែនការនិងចាត់អាទិភាព	ចំនួនវគ្គបណ្តុះបណ្តាល	របាយការណ៍វគ្គបណ្តុះបណ្តាល		អាជ្ញាធរមីន	៣ វគ្គ	៣	៣	៣
យុទ្ធសាស្ត្រទី២	ពិនិត្យឡើងវិញ និងកែលម្អវិធីសាស្ត្រកាត់បន្ថយផ្ទៃដី								
សកម្មភាពទី១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់	ធាតុចូលដែលបានមកពីកិច្ច	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមីន	៦	២	២	២

	ជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យមើលស្តង់ដារសកម្មភាពមិនឡើងវិញ	ប្រជុំ	• បញ្ជីឈ្មោះសមាសភាព	- ប្រតិបត្តិការប្រតិបត្តិតាមស្តង់ដារសកម្មភាពមិនកម្ពុជា - មានបច្ចេកវិជ្ជាថ្មីដែលបានបង្កើតសម្រាប់សកម្មភាពមិន		ដង			
សកម្មភាពទី២	ពិនិត្យឡើងវិញនូវស្តង់ដារសកម្មភាពកម្ចាត់មិនកម្ពុជាស្តីពីការកាត់បន្ថយផ្ទៃដីដែលមានស្រាប់ (ជំពូក១៥)	ស្តង់ដារសកម្មភាពកម្ចាត់មិនកម្ពុជាស្តីពីការកាត់បន្ថយផ្ទៃដី (ជំពូក១៥) ដែលបានពិនិត្យឡើងវិញនូវ	ស្តង់ដារសកម្មភាពកម្ចាត់មិនកម្ពុជាស្តីពីការកាត់បន្ថយផ្ទៃដី(ជំពូក១៥) ដែលបានពិនិត្យឡើងវិញនិងទទួលការអនុម័ត		អាជ្ញាធរមិន	១ ច្បាប់	១		
សកម្មភាពទី៣	រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តង់ដារសកម្មភាពកម្ចាត់មិនកម្ពុជាស្តីពីការកាត់បន្ថយផ្ទៃដីដែលមានស្រាប់ (ជំពូក១៥) ដែលបានកែសម្រួល	ចំនួនសិក្ខាសាលាដែលបានរៀបចំ	របាយការណ៍សិក្ខាសាលាផ្សព្វផ្សាយ		អាជ្ញាធរមិន	៦ វគ្គ	២	២	២
យុទ្ធសាស្ត្រទី៣	ធ្វើពិពិធកម្មការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យសកម្មភាពមិន								
សកម្មភាពទី១	វាយតម្លៃសមត្ថភាពផ្នែកស្រាវជ្រាវនិងអភិវឌ្ឍក្នុងវិស័យសកម្មភាពមិន ដើម្បីកំណត់បច្ចេកវិជ្ជាដែលកំពុងអនុវត្ត និងបច្ចេកវិជ្ជាថ្មីដែលមានសក្តានុពល	ការវាយតម្លៃសមត្ថភាពផ្នែកស្រាវជ្រាវនិងអភិវឌ្ឍក្នុងវិស័យ សកម្មភាពមិន ដើម្បីកំណត់បច្ចេកវិជ្ជាដែលកំពុងអនុវត្ត និងបច្ចេកវិជ្ជាថ្មីដែលមានសក្តានុពល ត្រូវបានរៀបចំឡើង	របាយការណ៍រង្វាយតម្លៃសមត្ថភាពផ្នែកស្រាវជ្រាវនិងអភិវឌ្ឍក្នុងវិស័យសកម្មភាពមិន ដើម្បីកំណត់បច្ចេកវិជ្ជាដែលកំពុងអនុវត្ត និងបច្ចេកវិជ្ជាថ្មីដែលមានសក្តានុពល។		អាជ្ញាធរមិន	៣ ដង	១	១	១
សកម្មភាពទី២	រៀបចំសិក្ខាសាលាដើម្បីបង្ហាញអំពីបច្ចេកវិជ្ជាថ្មីៗសម្រាប់វិស័យមិន	ចំនួនសិក្ខាសាលា ដែលបានរៀបចំ	របាយការណ៍សិក្ខាសាលា		អាជ្ញាធរមិន	៣ វគ្គ	១	១	១
សកម្មភាពទី៣	កៀរគរធនធានសម្រាប់ធ្វើការស្រាវជ្រាវបច្ចេកវិជ្ជាថ្មីៗ ក្នុងវិស័យមិន	- បង្កើតបានធនធាន - បច្ចេកវិទ្យាថ្មីៗ ត្រូវបានបង្ហាញ	- របាយការណ៍ការសាកល្បងបច្ចេកវិទ្យាថ្មីៗ - អនុស្សាវរណៈយោគយល់ ឬកិច្ចសន្យា		អាជ្ញាធរមិន	៣ ច្បាប់	១	១	១

សកម្មភាព		សូចនាករ	មធ្យោបាយ ផ្ទៀងផ្ទាត់	ហានិភ័យ/ ការសន្មត	អ្នកទទួល ខុសត្រូវ	ទិសដៅ			
						សរុប	២០១៨	២០១៩	២០២០
គោលបំណង ទី២	កាត់បន្ថយផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោមជាអាទិភាពនៅត្រឹម ឆ្នាំ២០២៥								
គោលដៅ ទី១	រៀបចំផែនការ និងចាត់អាទិភាពតំបន់ដែលដឹងថាមានគ្រាប់បែកសង្គ្រាម			- កង្វះការចូលរួមពេញលេញរបស់ប្រតិបត្តិករនិងមាពូ - មានយន្តការមាពូស្រាប់ - មានគោលការណ៍ណែនាំស្តីពីការធ្វើផែនការនិងការចាត់អាទិភាពគ្រាប់បែកចង្កោម					
យុទ្ធសាស្ត្រ ទី១	ពិនិត្យឡើងវិញ លើគោលការណ៍ណែនាំស្តីពីការធ្វើផែនការ និងការចាត់អាទិភាពនាពេលបច្ចុប្បន្ន សម្រាប់អនុវត្តនៅតំបន់ដែលដឹងថាមានគ្រាប់បែកចង្កោម								
សកម្មភាពទី១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ	ចំនួនកិច្ចប្រជុំពិគ្រោះយោបល់	- របាយការណ៍ - បញ្ជីសមាសភាពអ្នកចូលរួម		អាជ្ញាធរមីន	៥ប្រជុំ	៣	២	
សកម្មភាពទី២	បង្កើតគោលការណ៍ណែនាំស្តីពីការធ្វើផែនការនិងការចាត់អាទិភាពបោសសម្អាតតំបន់ដែលដឹងថាមានគ្រាប់បែកចង្កោម	គោលការណ៍ណែនាំស្តីពីការធ្វើផែនការនិងការចាត់អាទិភាពបោសសម្អាតតំបន់ដែលដឹងថាមានគ្រាប់បែកចង្កោមត្រូវបានបង្កើត	គោលការណ៍ណែនាំស្តីពីការធ្វើផែនការនិងការចាត់អាទិភាពបោសសម្អាតតំបន់មានគ្រាប់បែកចង្កោមត្រូវបានអនុម័ត		អាជ្ញាធរមីន	១ច្បាប់	១		
យុទ្ធសាស្ត្រ ទី២	រៀបចំផែនការនិងធ្វើការចាត់អាទិភាពតំបន់ដែលមានគ្រាប់បែកចង្កោម								
សកម្មភាពទី១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ឃុំអាទិភាពសម្រាប់បោសសម្អាតគ្រាប់បែកចង្កោម	ចំនួនកិច្ចប្រជុំពិគ្រោះយោបល់ដែលបានរៀបចំឡើង	តារាងចាត់អាទិភាពតំបន់ដែលមានគ្រាប់បែកចង្កោមត្រូវបានបោសសម្អាត		អាជ្ញាធរមីន	៥ ដង	៣	២	
គោលដៅ ទី២	ធ្វើការស្រាវជ្រាវ និងកាត់បន្ថយផ្ទៃដីដែលត្រូវបានបញ្ជាក់ថាមានគ្រាប់បែកចង្កោម			កង្វះការចូលរួមពេញលេញរបស់ប្រតិបត្តិករនិងម៉ាពូ					
យុទ្ធសាស្ត្រ ទី១	រៀបចំស្តង់ដារជាតិស្តីពីការធ្វើការស្រាវជ្រាវអំពីគ្រាប់បែកចង្កោម និងកាត់បន្ថយផ្ទៃដី								

សកម្មភាពទី ១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីរៀបចំស្តង់ដារជាតិស្តីពីការធ្វើការស្រាវជ្រាវនិងកាត់បន្ថយផ្ទៃដីដែលមានគ្រាប់បែកចង្កោមជំពូក១៦	ស្តង់ដារជាតិជំពូកទី១៦ ស្តីពីការធ្វើការស្រាវជ្រាវ និងកាត់បន្ថយផ្ទៃដីដែលមានគ្រាប់បែកចង្កោមត្រូវបានរៀបចំ	ស្តង់ដារជាតិជំពូកទី១៦ ស្តីពីការធ្វើការស្រាវជ្រាវអំពីគ្រាប់បែកចង្កោមនិងកាត់បន្ថយផ្ទៃដីត្រូវបានអនុម័ត	- ការចាកចេញពីការងាររបស់មន្ត្រីមាតុនិងប្រតិបត្តិករ - តំបន់មានគ្រាប់បែកចង្កោមមួយចំនួនមិនអាចចូលទៅបាន - មានស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីគ្រាប់បែកចង្កោម - មានគោលការណ៍ណែនាំស្តីពីការធ្វើផែនការនិងការចាត់អាទិភាពគ្រាប់បែកចង្កោម - ភាគីពាក់ព័ន្ធមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម	អាជ្ញាធរមិន	១ ច្បាប់	១		
យុទ្ធសាស្ត្រទី២	បង្កើនសមត្ថភាពក្នុងការស្រាវជ្រាវ និងការបោសសម្អាត								
សកម្មភាពទី ១	វាយតម្លៃសមត្ថភាពក្រុមការងារស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោម	ការវាយតម្លៃសមត្ថភាពក្រុមការងារស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោមត្រូវបានអនុវត្ត	របាយការណ៍វាយតម្លៃសមត្ថភាពក្រុមការងារស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោម		អាជ្ញាធរមិន	១ ច្បាប់	១		
សកម្មភាពទី២	ផ្តល់ការបណ្តុះបណ្តាលដល់ក្រុមការងារស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម	ចំនួនវគ្គបណ្តុះបណ្តាលលើផ្នែកការស្រាវជ្រាវគ្រាប់បែកចង្កោម និងបោសសម្អាតមិនត្រូវបានរៀបចំ	របាយការណ៍វគ្គបណ្តុះបណ្តាល		អាជ្ញាធរមិន	៣ វគ្គ	១	១	១
សកម្មភាពទី៣	បង្កើតក្រុមការងារស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោមដែលមានសមត្ថភាព	- ចំនួនក្រុមការងារស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមប្រកបដោយសមត្ថភាព - ផែនការប្រតិបត្តិការ	បញ្ជីក្រុមការងារស្រាវជ្រាវនិងសម្អាតគ្រាប់បែកចង្កោម ដែលទទួលបានអាជ្ញាប័ណ្ណ		អាជ្ញាធរមិននិងប្រតិបត្តិករ	២១ ក្រុម	២១		
យុទ្ធសាស្ត្រទី៣	ធ្វើការស្រាវជ្រាវអំពីគ្រាប់បែកចង្កោម								
សកម្មភាពទី ១	កៀរគរធនធានសម្រាប់ការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម	ធនធានកើនឡើងសម្រាប់ការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម	អនុស្សាវរណៈយោគយល់និងកិច្ចសន្យា		អាជ្ញាធរមិន	៤៥.៣ លានដុល្លារ	១៥.១	១៥.១	១៥.១
សកម្មភាពទី២	អនុវត្តការស្រាវជ្រាវគ្រាប់បែកចង្កោម	ទំហំផ្ទៃដីដែលសង្ស័យ មានគ្រាប់បែកចង្កោម ដែលត្រូវបានកាត់បន្ថយតាមការ	ទិន្នន័យថ្នាក់ជាតិ		ប្រតិបត្តិករ	៥៥.៨ តម ^២	១៨.៦	១៨.៦	១៨.៦

		ស្រាវជ្រាវ							
យុទ្ធសាស្ត្រ ទី៤	កាត់បន្ថយផ្ទៃដីដែលមានគ្រាប់បែកចង្កោមជាអាទិភាព								
សកម្មភាពទី ១	កាត់បន្ថយផ្ទៃដីអាទិភាពដែល រងផលប៉ះពាល់ដោយសារ គ្រាប់បែកចង្កោម	ទំហំផ្ទៃដីអាទិភាពដែលរង ផលប៉ះពាល់ដោយសារ គ្រាប់បែកចង្កោមត្រូវបាន បោសសម្អាត	ទិន្នន័យថ្នាក់ជាតិ		ប្រតិបត្តិករ	៣០.២ គម ^២	៤៣.៤	៤៣.៤	៤៣.៤

សកម្មភាព		សូចនាករ	មធ្យោបាយផ្ទៀងផ្ទាត់	ហានិភ័យ/ការសន្មត	អ្នកទទួលខុសត្រូវ	ទិសដៅ				
						សរុប	២០១៨	២០១៩	២០២០	
គោលបំណងទី៣	ដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្គ្រាម(ស.ផ.ស.)									
គោលដៅទី១	ស្រាវជ្រាវ និងកាត់បន្ថយផ្ទៃដីដែលដឹងថាមាន ស.ផ.ស			- កង្វះធនធានក្នុងការកាត់បន្ថយផ្ទៃដីដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាម - ស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីការស្រាវជ្រាវ និងកាត់បន្ថយផ្ទៃដីមាន ស.ផ.ស. ត្រូវរៀបចំ						
យុទ្ធសាស្ត្រទី១	ពិនិត្យឡើងវិញលើស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ស្តីពីការកាត់បន្ថយផ្ទៃដីដែលមាន ស.ផ.ស.									
សកម្មភាពទី ១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូល សម្រាប់ពិនិត្យឡើងវិញលើស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ស្តីពីការស្រាវជ្រាវ និងការកាត់បន្ថយផ្ទៃដីដែលមាន ស.ផ.ស.	ស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជាជំពូក៧ និងជំពូក១៤ ស្តីពីការ ស្រាវជ្រាវមូលដ្ឋាន ត្រូវបានពិនិត្យឡើងវិញ	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមិន	១ ច្បាប់		១		
យុទ្ធសាស្ត្រទី២	កំណត់អត្តសញ្ញាណ និងកាត់បន្ថយផ្ទៃដីដែលដឹងថាមានស.ផ.ស									
សកម្មភាពទី ១	កាត់បន្ថយផ្ទៃដីដែលបានកំណត់ថាជាផ្ទៃដីដែលមាន ស.ផ.ស	ទំហំផ្ទៃដី ស.ផ.ស. ដែលបានបោសសម្អាត	- របាយការណ៍បោសសម្អាត ស.ផ.ស - បំណែកស.ផ.ស. ដែលបានរកឃើញ			មិនទាន់ធ្វើក្នុងរយៈពេល០៣ឆ្នាំនេះ ទេ លើកលែងតែតំបន់ដែលមានតម្រូវការអភិវឌ្ឍន៍ពិតប្រាកដ				
គោលដៅទី២	ផ្តល់ការឆ្លើយតបអោយទាន់ពេលវេលាចំពោះសំណើសុំជំនួយអន្តរាគមន៍ផ្នែកប្រតិបត្តិការកំទេចគ្រឿងផ្ទុះពីសហគមន៍ ឬអាជ្ញាធរ			កង្វះការគាំទ្រពីប្រទេសម្ចាស់ជំនួយក្នុងការកាត់បន្ថយផ្ទៃដីដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាម						
យុទ្ធសាស្ត្រទី១	ពិនិត្យឡើងវិញ និងពង្រឹងសមត្ថភាពបច្ចុប្បន្ន ផ្នែកប្រតិបត្តិការកំទេចគ្រឿងផ្ទុះ									
សកម្មភាពទី ១	សិក្សាសមត្ថភាពបច្ចុប្បន្នផ្នែកប្រតិបត្តិការកំទេចគ្រឿងផ្ទុះ	របាយការណ៍សិក្សាពីសមត្ថភាពបច្ចុប្បន្ន ផ្នែកប្រតិបត្តិការកំទេចគ្រឿងផ្ទុះ	របាយការណ៍សិក្សាពីសមត្ថភាព		អាជ្ញាធរមិន	១ ច្បាប់			១	

សកម្មភាពទី ២	វាយតម្លៃប្រសិទ្ធភាពនិងប្រសិទ្ធិផលក្នុងការឆ្លើយតបសំណើសុំកំទេចគ្រឿងផ្ទុះ	របាយការណ៍វាយតម្លៃត្រូវបានរៀបចំ	របាយការណ៍វាយតម្លៃ	- ស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីការស្រាវជ្រាវ និងកាត់បន្ថយផ្ទៃដីមាន ស.ផ.ស.ត្រូវរៀបចំ - មានយន្តការសម្របសម្រួល និងទាន់ពេលវេលាក្នុងការដោះស្រាយការគំរាមកំហែងដោយសារស.ផ.ស.	អាជ្ញាធរមិន	១ច្បាប់			១
សកម្មភាពទី ៣	បង្កើនចំនួនក្រុមកំទេចគ្រឿងផ្ទុះ	ចំនួនក្រុមកំទេចគ្រឿងផ្ទុះដែលបានបង្កើន	បញ្ជីក្រុមកំទេចគ្រឿងផ្ទុះដែលមានអាជ្ញាបណ្ណ		អាជ្ញាធរមិន	មិនទាន់អនុវត្តក្នុងរយៈពេល០៣ឆ្នាំនេះ ទេ លើកលែងតែតំបន់ដែលមានតម្រូវការអភិវឌ្ឍន៍ពិតប្រាកដ			
សកម្មភាពទី ៤	ធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងសំណើកំទេចគ្រឿងផ្ទុះ	ចំនួនការកិច្ចនៃការ (ដង) ឆ្លើយតបតាមសំណើ	របាយការណ៍នៃការឆ្លើយតបកំទេចគ្រឿងផ្ទុះ		ប្រតិបត្តិករ	៣៦,០០០ដង	១២,០០០	១២,០០០	១២,០០០
យុទ្ធសាស្ត្រទី២	បង្កើតឲ្យមានប្រព័ន្ធផ្នាក់ជាតិ សម្រាប់កត់ត្រា និងរាយការណ៍អំពី ស.ផ.ស. ប្រកបដោយនិរន្តរភាព								
សកម្មភាពទី ១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលើប្រព័ន្ធកត់ត្រា និងរាយការណ៍អំពី ស.ផ.ស.	ចំនួនកិច្ចប្រជុំពិគ្រោះយោបល់	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមិន	មិនទាន់អនុវត្តក្នុងរយៈពេល០៣ឆ្នាំនេះ ទេ លើកលែងតែតំបន់ដែលមានតម្រូវការអភិវឌ្ឍន៍ពិតប្រាកដ			
សកម្មភាពទី ២	បង្កើត ប្រព័ន្ធផ្នាក់ជាតិ សម្រាប់កត់ត្រា និងរាយការណ៍អំពី ស.ផ.ស ប្រកបដោយនិរន្តរភាព	ប្រព័ន្ធផ្នាក់ជាតិសម្រាប់កត់ត្រា និងរាយការណ៍អំពី ស.ផ.ស. មួយត្រូវបានបង្កើត ប្រកបដោយនិរន្តរភាព	កំណត់ត្រានៃការឆ្លើយតបតាមសំណើ មានក្នុងប្រព័ន្ធ		អាជ្ញាធរមិន				

សកម្មភាព	សូចនាករ	មធ្យោបាយ ផ្ទៀងផ្ទាត់	ហានិភ័យ/ ការសន្មត	អ្នកទទួល ខុសត្រូវ	ទិសដៅ				
					សរុប	២០១៨	២០១៩	២០២០	
គោលបំណង ទី៤	កាត់បន្ថយចំនួនគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ឲ្យនៅកម្រិតអប្បបរមា ព្រមទាំងលើកម្ពស់ជីវភាពរស់នៅរបស់អ្នកនៅរស់រានមានជីវិត និងសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន និងស.ផ.ស.								
គោលដៅ ទី១	ផ្តល់ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនដែលរស់នៅតាមតំបន់មានហានិភ័យខ្ពស់នាពេលបច្ចុប្បន្ន និងតំបន់ដែលមានហានិភ័យទើបកើតឡើងថ្មី សមស្របទៅនឹងភេទ និងអាយុ និងការពង្រឹងការផ្តួចផ្តើមបណ្តាញមូលដ្ឋាន			- ការចូលរួមតិចតួចពីអ្នករស់រានជីវិតពីមិននិងសហគមន៍ក្នុងការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងសផស - កង្វះការចូលរួមរបស់កាតីពាក់ព័ន្ធលើការងារនេះ - ប្រតិបត្តិករដែលបានទទួលអាជ្ញាបណ្ណក្នុងការផ្តល់ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. អនុវត្តតាមផែនការជាតិអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងសផស - មានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងអ. យ.ក.					
យុទ្ធសាស្ត្រ ទី១	ពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករក្នុងការផ្តល់ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ប្រកបដោយប្រសិទ្ធភាព								
សកម្មភាពទី ១	វាយតម្លៃសមត្ថភាពប្រតិបត្តិករក្នុងការផ្តល់ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស.	ការវាយតម្លៃសមត្ថភាពប្រតិបត្តិករក្នុងការផ្តល់ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ស.ផ. ត្រូវបានរៀបចំ	របាយការណ៍វាយតម្លៃសមត្ថភាពប្រតិបត្តិករក្នុងការផ្តល់ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ស.ផ.		អាជ្ញាធរមីន	១ ច្បាប់		១	
សកម្មភាពទី ២	បង្កើតផែនការអភិវឌ្ឍន៍សមត្ថភាព ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃ	ផែនការអភិវឌ្ឍន៍សមត្ថភាពត្រូវបានបង្កើត	ផែនការអភិវឌ្ឍន៍សមត្ថភាព		អាជ្ញាធរមីន	១ ច្បាប់		១	
សកម្មភាពទី ៣	រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើផ្នែកអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីនដើម្បីផ្សព្វផ្សាយលទ្ធផលការវាយតម្លៃនិងផែនការអភិវឌ្ឍន៍សមត្ថភាព	ចំនួនកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ស.ផ.	របាយការណ៍ប្រជុំ		អាជ្ញាធរមីន	៦ ដង	២	២	២
យុទ្ធសាស្ត្រ ទី២	សម្របសម្រួលការផ្តល់សេវាអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ដល់តំបន់មានហានិភ័យខ្ពស់ ដែលទើបកើតមានឡើងថ្មី								

សកម្មភាពទី ១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធដើម្បីកំណត់តំបន់មានហានិភ័យខ្ពស់ ក្នុងការផ្តល់សារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងស.ផ.ស.	ចំនួនកិច្ចប្រជុំ	តារាងភូមិដែលមានហានិភ័យខ្ពស់ដែលត្រូវផ្តល់សារអប់រំ		អាជ្ញាធរមីន	១ ដង	១		
យុទ្ធសាស្ត្រទី៣	ធានាការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាសាលារៀន								
សកម្មភាពទី ១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើបច្ចុប្បន្នភាពនៃការដាក់ឱ្យមានកម្មវិធីអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀនបឋមសិក្សា	ចំនួនកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា	កម្មវិធីសិក្សារបស់សាលារៀនបឋមសិក្សាដែលមានបញ្ចូលកម្មវិធីអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស.		អាជ្ញាធរមីន	២ដង	២		
សកម្មភាពទី ២	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងអប់រំយុវជន និងកីឡា ក្នុងករណីបញ្ចូលសារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស. ក្នុងកម្មវិធីសិក្សារបស់សាលារៀនអនុវិទ្យាល័យ	ចំនួនកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា	កម្មវិធីសិក្សារបស់សាលារៀនអនុវិទ្យាល័យដែលមានបញ្ចូលសារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និង ស.ផ.ស.		អាជ្ញាធរមីន	៥ដង	១	២	២
យុទ្ធសាស្ត្រទី៤	វាយតម្លៃ និងពង្រីកការអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងស.ផ.ស.នៅសហគមន៍								
សកម្មភាពទី ១	កំណត់សមត្ថភាពផ្នែកអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងស.ផ.ស. នៅតាមសហគមន៍	សមត្ថភាពផ្នែកអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងស.ផ.ស.ត្រូវបានចងក្រង	ប្រវត្តិសមត្ថភាពផ្នែកអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងស.ផ.សតាមសហគមន៍		អាជ្ញាធរមីន	៣ច្បាប់	១	១	១
សកម្មភាពទី ២	រៀបចំបង្កើត និងផ្តល់សារអប់រំ	ចំនួនវគ្គបណ្តុះបណ្តាល	របាយការណ៍វគ្គ						

	កាត់បន្ថយគ្រោះថ្នាក់មិន និង ស.ផ.ស. ដល់បណ្តាញនៅតាម សហគមន៍		បណ្តុះបណ្តាល		អាជ្ញាធរមិន	៦វគ្គ	២	២	២
សកម្មភាពទី ៣	ត្រួតពិនិត្យការផ្តល់ការអប់រំយល់ ដឹងពីគ្រោះថ្នាក់ដោយសារមិន និងស.ផ.ស	ចំនួនដងការចុះពិនិត្យ	របាយការណ៍ចុះពិនិត្យ		អាជ្ញាធរមិន	១២ដង	៤	៤	៤
យុទ្ធសាស្ត្រ ទី៥	ពង្រឹងផ្នែកអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមិន និងសនៅក្នុងគោល .ស.ផ. នយោបាយភូមិឃុំមានសុវត្ថិភាព								
សកម្មភាពទី ១	សម្របសម្រួលក្នុងការផ្តល់វគ្គ បណ្តុះបណ្តាលដល់មន្ត្រីនគបាលជាតិ និងអាជ្ញាធរមូលដ្ឋាន	ចំនួនវគ្គបណ្តុះបណ្តាលដល់ មន្ត្រីនគបាលជាតិ និងអាជ្ញាធរមូលដ្ឋាន	របាយការណ៍វគ្គ បណ្តុះបណ្តាល		អាជ្ញាធរមិន	៣វគ្គ	១	១	១
សកម្មភាពទី ២	សម្របសម្រួលកិច្ចប្រជុំ ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជ្រាប ការអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារមិន	ចំនួនកិច្ចប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន	របាយការណ៍ប្រជុំ		អាជ្ញាធរមិន	៦ដង	២	២	២
គោលដៅ ទី២	ផ្តល់ការគាំទ្រដល់អ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារមិន និងសព្រម .ស.ផ. ទាំងជនរងគ្រោះដោយប្រយោលដើម្បីទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្រ និងផ្លូវចិត្ត ឲ្យបានគ្រប់គ្រាន់សមស្របទៅនឹងយេនឌ័រ និងការស្តារលទ្ធភាពពលកម្មកាយសម្បទា			- សមត្ថភាពថ្នាក់ជាតិក្នុងការប្រមូលទុកដាក់ និងចែកចាយព័ត៌មានទាក់ទងនឹងជនរងគ្រោះដោយសារមិននិងស.ផ.ស. មិនគ្រប់គ្រាន់ - សេវាគាំទ្រជនពិការដោយសារមិននិងស.ផ.ស. ស្ថិតនៅក្នុងស្ថាប័នជំរុំ - មានយន្តការ					
យុទ្ធសាស្ត្រ ទី១	ធានាឲ្យមានការចងក្រងជាឯកសារស្តីពីអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារមិន និងសព្រមទាំងជនរងគ្រោះដោយប្រយោល និងធ្វើការចែករំលែក ព័ត៌មាន .ស.ផ. នេះដល់ក្រសួងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សម្រាប់ការប្រើប្រាស់ផ្សេងៗ								
សកម្មភាពទី ១	រៀបចំសិក្សាលើករណី ជួយដល់អ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារមិន និងស.ផ.ស. ព្រមទាំងជនរងគ្រោះដោយប្រយោល	ការសិក្សាលើករណីជួយដល់អ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារមិន និងស.ផ. ព្រមទាំងជនរងគ្រោះ .ស ដោយប្រយោលត្រូវបានរៀបចំ	- របាយការណ៍ករណីសិក្សា - ឯកសារទិន្នន័យជនរងគ្រោះដែលទទួលសេវាគាំទ្រ ដោយបែងចែកតាមភេទ និងអាយុ		អាជ្ញាធរមិន	៩ករណី	៣	៣	៣

យុទ្ធសាស្ត្រ ទី២	ពង្រឹងយន្តការសម្របសម្រួលថ្នាក់ជាតិស្តីពីពិការភាព ដើម្បីធានាថាតម្រូវការ និងសិទ្ធិរបស់អ្នករស់រានជីវិតពីគ្រោះថ្នាក់មិន និងស.ផ.ស. ព្រមទាំងជនរងគ្រោះដោយប្រយោល ត្រូវបានដោះស្រាយទាន់ពេលវេលា និងសមស្រប			សម្របសម្រួលថ្នាក់ជាតិបានរួមបញ្ចូលទាំងជនពិការដោយសារមិននិងស.ផ.ស.					
សកម្មភាពទី ១	រៀបចំការសិក្សាគុណភាពជីវិតស្តីពីតម្រូវការនិងសិទ្ធិរបស់អ្នករស់រានជីវិតពីគ្រោះថ្នាក់មិន និងស.ផ.ស. ព្រមទាំងជនរងគ្រោះប្រយោល	ចំនួនអ្នកចូលរួមក្នុងការសិក្សាគុណភាពជីវិត	របាយការណ៍ការសិក្សាគុណភាពជីវិត		អាជ្ញាធរមិន	២៤,០០០នាក់	៨,០០០	៨,០០០	៨,០០០
សកម្មភាពទី ២	រៀបចំការវាយតម្លៃអំពីសេវាគាំទ្រដល់អ្នករស់រានជីវិតពីគ្រោះថ្នាក់មិន និងស.ផ.ស. ព្រមទាំងជនរងគ្រោះដោយប្រយោល	តារាងបញ្ជីសេវាកម្មគាំទ្រដល់អ្នករស់រានជីវិតពីគ្រោះថ្នាក់មិន និងស.ព្រមទាំង .ស.ផ.ជនរងគ្រោះប្រយោល	ទិន្នន័យជនរងគ្រោះដែលបានទទួលសេវាគាំទ្រដែលបានកត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិ		អាជ្ញាធរមិន	៣ច្បាប់	១	១	១
សកម្មភាពទី ៣	រៀបចំវេទិកាសម្រាប់លើកកម្ពស់សិទ្ធិជនពិការ និងដោះស្រាយតម្រូវការរបស់អ្នករស់រានជីវិតពីគ្រោះថ្នាក់មិន និងស.ផ.ស. ព្រមទាំងជនរងគ្រោះដោយប្រយោល	ចំនួនវេទិកាសម្រាប់លើកកម្ពស់សិទ្ធិជនពិការដែលបានរៀបចំ	របាយការណ៍ប្រជុំ		អាជ្ញាធរមិននិងក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនីតិសម្បទា	៩ដង	៣	៣	៣
សកម្មភាពទី ៤	ផ្សព្វផ្សាយច្បាប់ស្តីពីការ ការពារនិងលើកកម្ពស់សិទ្ធិជនពិការរួមទាំងគោលនយោបាយជាតិស្តីពីការជម្រុញឲ្យមានជនពិការចូលបំរើការងារក្នុងក្របខណ្ឌរាជរដ្ឋាភិបាល និងវិស័យឯកជន	ចំនួនកិច្ចប្រជុំផ្សព្វផ្សាយច្បាប់និងគោលនយោបាយ	របាយការណ៍ប្រជុំ		អាជ្ញាធរមិន	៩ ប្រជុំ	៣	៣	៣
គោលដៅទី៣	លើកកម្ពស់សមត្ថភាពប្រកបរបរចញ្ជីជីវិតរបស់អ្នករស់រានមានជីវិតពីគ្រោះថ្នាក់ពីមិន និងស.ព្រមទាំងជនរងគ្រោះដោយប្រយោល ដើម្បីជម្រុញការចូលរួមយ៉ាង .ស.ផ.ពេញលេញរបស់ពួកគាត់នៅក្នុងសង្គម			• ដៃគូអភិវឌ្ឍន៍ផ្តល់អាទិភាពលើការបោសសម្អាតមិនជាងលើការជួយ					

យុទ្ធសាស្ត្រ ទី១	ជម្រុញការធ្វើសមាហរណកម្មនៃអ្នករស់រានមានជីវិតនៅក្នុងសង្គម តាមរយៈការផ្តល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសកម្មភាពប្រកបរបរចង្វើជីវិត			ជនពិការដោយសារ មិននិងស.ផ.ស					
សកម្មភាពទី ១	បង្កើតបណ្តាញមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈដែលមាន ស្រាប់ សម្រាប់គាំទ្រដល់អ្នករស់ រានជីវិតពីគ្រោះថ្នាក់មិន និង ស.ផ.ស. ព្រមទាំងជនរងគ្រោះ ដោយប្រយោល	ចំនួនអ្នករស់រានជីវិតពីគ្រោះ ថ្នាក់មិន និងស.ផ.ស. ព្រម ទាំងជនរងគ្រោះដោយ ប្រយោល ដែលទទួលបានការ បណ្តុះបណ្តាលពីមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ	បញ្ជីអ្នកបានទទួលការ បណ្តុះបណ្តាល	រាជរដ្ឋាភិបាលផ្តោត ការយកចិត្ត ទុកដាក់ខ្ពស់ និង មានយន្តការក្នុង ការផ្តល់ការគាំទ្រ ដល់ជនពិការ ដោយសារមិននិង ស.ផ.ស និងក្រុម គ្រួសារ	អាជ្ញាធរមិន	១៥០នាក់	៥០	៥០	៥០
សកម្មភាពទី ២	គាំទ្រអ្នករស់រានជីវិតពីគ្រោះថ្នាក់ មិន និងស.ផ.ស. ព្រមទាំងជន រងគ្រោះដោយប្រយោល ក្នុង ផលិតកម្មកសិកម្មខ្នាតតូច	ប្រាក់ចំណូលមធ្យមទទួល បានពីផលិតកម្មចំណីអាហារ ខ្នាតតូចដែលរកបានក្នុងអតីត តំបន់ដែលមានមិន ដោយ បែងចែកតាម ភេទនិងស្ថាន ភាពជនជាតិដើម	របាយការណ៍		អាជ្ញាធរមិន	៣ច្បាប់	១	១	១

សកម្មភាព		សូចនាករ	មធ្យោបាយ ផ្ទៀងផ្ទាត់	ហានិភ័យ/ ការសន្មត	អ្នកទទួល ខុសត្រូវ	ទិសដៅ			
						សរុប	២០១៨	២០១៩	២០២០
គោលបំណង ទី៥	រួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ								
គោលដៅ ទី១	គាំទ្រដល់អាទិភាពនៃការអភិវឌ្ឍមូលដ្ឋាននៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ពី មីន គ្រាប់បែកចង្កោម និងស.ផ.ស. ផ្សេងទៀត			- អាទិភាពអភិវឌ្ឍន៍ ថ្នាក់ជាតិនិងមូល ដ្ឋានមិនបានផ្ដោត ការយកចិត្តទុកដាក់ ដល់ផលប៉ះពាល់ ដោយសារមិនលើ តំបន់ដែលត្រូវធ្វើការ អភិវឌ្ឍន៍ - ម៉ាឡូនិងប្រតិបត្តិករ រក្សាទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមូល ដ្ឋាន					
យុទ្ធសាស្ត្រ ទី១	ធានាថាការធ្វើផែនការ និងការចាត់អាទិភាពនៃបណ្តាសកម្មភាពមិនដើរស្របតាម អាទិភាព និងផែនការអភិវឌ្ឍន៍មូលដ្ឋាន								
សកម្មភាពទី ១	ផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការរៀបចំផែនការ និងការ ចាត់អាទិភាព និងការណែនាំថ្នាក់ ជាតិស្តីពីមីន/ស.ផ.ស./គ្រាប់បែក ចង្កោម	សិក្ខាសាលាផ្សព្វផ្សាយត្រូវ បានបានរៀបចំ	របាយការណ៍ សិក្ខាសាលា		អាជ្ញាធរមីន MAPU	៦វគ្គ	២	២	២
សកម្មភាពទី២	ធ្វើការបណ្តុះបណ្តាលដល់មន្ត្រី ម៉ាឡូ អាជ្ញាធរមូលដ្ឋាន បុគ្គលិក ប្រតិបត្តិករ អំពីគោលការណ៍ ណែនាំស្តីពីការរៀបចំផែនការ និងការចាត់អាទិភាពការណែនាំ ថ្នាក់ជាតិ	ចំនួនមន្ត្រីម៉ាឡូ អាជ្ញាធរ មូលដ្ឋាន និងបុគ្គលិក ប្រតិបត្តិករ ទទួលបានការ បណ្តុះបណ្តាលស្តីពីគោល ការណ៍ណែនាំស្តីពីការ រៀបចំផែនការ និងការចាត់ អាទិភាពការណែនាំថ្នាក់ជាតិ	របាយការណ៍វគ្គ បណ្តុះបណ្តាល		អាជ្ញាធរមីន ម៉ាឡូ ប្រតិបត្តិករ	៧០នាក់	៣០	២០	២០
សកម្មភាពទី៣	ត្រួតពិនិត្យការអនុវត្តគោល ការណ៍ណែនាំស្តីពីការរៀបចំ ផែនការ និងការចាត់អាទិភាព	ចំនួនដងនៃការត្រួតពិនិត្យ	របាយការណ៍នៃការ ត្រួតពិនិត្យ	អាជ្ញាធរមីន	១២ដង	៤	៤	៤	
គោលដៅ ទី២	គាំទ្រអាទិភាពនៃការអភិវឌ្ឍថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ			កង្វះសមត្ថភាពក្នុង ការស្វែងរកបានព័ត៌ មានទាក់ទងនឹង					

យុទ្ធសាស្ត្រទី១	ជម្រុញឲ្យមានគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារមីនគ្រាប់មីន គ្រាប់បែកចង្កោម និងស.ផ.ស. ផ្សេងទៀត			ផែនការអភិវឌ្ឍថ្នាក់ជាតិនិងមូលដ្ឋាន មាពូនិងប្រតិបត្តិការរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន					
សកម្មភាពទី ១	ពង្រឹងការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០៥ ដើម្បីកៀរគរថវិកាសម្រាប់វិស័យមីន ក្នុងគម្រោងអភិវឌ្ឍជាតិ	ចំនួនកិច្ចប្រជុំស្វែងរកការគាំទ្រជាមួយភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីរួមបញ្ចូលថវិកាសម្រាប់វិស័យមីន ក្នុងគម្រោងអភិវឌ្ឍន៍	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមីន (TWG-MA)	៦ដង	២	២	២
សកម្មភាពទី២	រៀបចំសិក្ខាសាលាប្រចាំឆ្នាំនៅថ្នាក់ខេត្ត ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារវិស័យមីន តម្រូវការរបស់សហគមន៍ដែលងាយរងគ្រោះដោយសារមីន និងស.ផ.ស. នាពេលកន្លងមក	បញ្ជីសហគមន៍ដែលមានតម្រូវការអភិវឌ្ឍន៍ ចំនួនសិក្ខាសាលាថ្នាក់ខេត្ត	របាយការណ៍សិក្ខាសាលាផ្សព្វផ្សាយនៅតាមបណ្តាខេត្ត(ភាគខាងកើត និងខាងលិច)		អាជ្ញាធរមីន (TWG-MA)	៦ដង	២	២	២
យុទ្ធសាស្ត្រទី២	តស៊ូមតិតាមទ្រព្យមានការបែងចែកថវិកាសម្រាប់សកម្មភាពមីន ក្នុងគម្រោងអភិវឌ្ឍន៍ជាតិ								
សកម្មភាពទី១	ពង្រឹងការអនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០៥ ដើម្បីកៀរគរថវិកាសម្រាប់វិស័យមីន ក្នុងគម្រោងអភិវឌ្ឍជាតិ	ចំនួនកិច្ចប្រជុំស្វែងរកការគាំទ្រជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីរួមបញ្ចូលថវិកាសម្រាប់វិស័យមីន ក្នុងគម្រោងអភិវឌ្ឍន៍	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមីន	៦ដង	២	២	២
សកម្មភាពទី២	បង្កើតនិងផ្សព្វផ្សាយស្តង់ដារតម្លៃបោសសម្អាតមីន និងស.ផ.ស.	តារាងស្តង់ដារតម្លៃបោសសម្អាតមីន និងស.ផ.ស. ត្រូវបានបង្កើត	តារាងស្តង់ដារតម្លៃបោសសម្អាតមីន និងស.ផ.ស. ត្រូវបានអនុម័ត		អាជ្ញាធរមីន (TWG-MA)	២ច្បាប់		១	១

សកម្មភាព		សូចនាករ	មធ្យោបាយ ផ្ទៀងផ្ទាត់	ហានិភ័យ/ ការសន្មត	អ្នកទទួល ខុសត្រូវ	ទិសដៅ			
						សរុប	២០១៨	២០១៩	២០២០
គោលបំណង ទី៦	ជម្រុញនិស្សាវរៈការក្នុងតំបន់ និងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមិន								
គោលដៅ ទី១	ជម្រុញការអនុវត្តកាតព្វកិច្ច នៃអ.ហ.ផ.ម			- កង្វះធនធានដើម្បីចូលរួមក្នុងយន្តការអន្តរជាតិ - ប្រតិបត្តិការដោះដូរមនុស្សធម៌នៅរក្សាប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា - ប្រតិបត្តិការទាំងអស់អនុវត្តន៍តាមវិធីសាស្ត្រកាត់បន្ថយផ្ទៃដី ដោយអនុលោមតាមស្តង់ដារសកម្មភាពមិនកម្ពុជា - វិស័យសកម្មភាពនៅតែជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា - ការគាំទ្រនៅមានជាបន្តសម្រាប់តំណាងរបស់កម្ពុជាសំខាន់ៗក្នុងការចូលរួមវេទិកាអន្តរជាតិ					
យុទ្ធសាស្ត្រ ទី១	ធានាការអនុវត្តយ៉ាងពេញលេញកាតព្វកិច្ចក្នុង អ.ហ.ផ.ម ជាពិសេសមាត្រា៧ ស្តីពីវិធានការតម្លាភាព និងមាត្រា៥ ស្តីពីការបំផ្លាញចោលមិនប្រឆាំងមនុស្ស								
សកម្មភាពទី ១	រៀបចំ និងបញ្ជូនរបាយការណ៍ វិធានការតម្លាភាព(មាត្រា៧) និងការបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស (មាត្រា៥) ក្នុងក្របខណ្ឌជាប្រទេសសមាជិកនៃអនុសញ្ញាអន្តរជាតិស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អ.ហ.ផ.ម)	ចំនួនដែលរបាយការណ៍ដោយវិធានការតម្លាភាព (មាត្រា៧) និងការបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស (មាត្រា៥) ត្រូវបានរៀបចំ និងបញ្ជូន	- របាយការណ៍តម្លាភាពប្រចាំឆ្នាំ - របាយការណ៍ការកំទេចគ្រាប់មីនប្រឆាំងមនុស្ស		មន្ត្រីទទួលបន្ទុក	៦ច្បាប់	២	២	២
សកម្មភាពទី ២	ចាត់តាំងមន្ត្រីទទួលបន្ទុកសម្រាប់បំពេញការងារជាមួយប្រតិបត្តិករ និងភាគីពាក់ព័ន្ធ	មន្ត្រីអាជ្ញាធរមីន ត្រូវបានចាត់តាំងឲ្យទទួលបន្ទុក	ការពិពណ៌នាការងារមន្ត្រីទទួលបន្ទុកដែលត្រូវតែងតាំង		អាជ្ញាធរមីន	១នាក់	១		
សកម្មភាពទី ៣	លើកកម្ពស់ការយល់ដឹងអំពីការរៀបចំរបាយការណ៍(មន្ត្រីទទួលបន្ទុក អ.ហ.ផ.ម)ដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ	ចំនួនកិច្ចប្រជុំក្រុមការងារបច្ចេកទេស ត្រូវបានរៀបចំ	របាយការណ៍ប្រជុំក្រុមការងារបច្ចេកទេស		ប្រធានក្រុមការងារបច្ចេកទេស និងមន្ត្រីទទួលបន្ទុក	១៥ដង	៥	៥	៥
យុទ្ធសាស្ត្រ ទី២	ធានាការចូលរួមពេញលេញរបស់កម្ពុជា នៅក្នុងយន្តការអន្តរជាតិដើម្បីជម្រុញ សហប្រតិបត្តិការតំបន់ និងអន្តរជាតិ(ក្របខណ្ឌ អ.ហ.ផ.ម)								
សកម្មភាពទី ១	ចាត់តាំងមន្ត្រីទទួលបន្ទុកដើម្បីធ្វើការជាមួយភ្នាក់ងារគាំទ្រការអនុវត្តប្រចាំ	មន្ត្រីទទួលបន្ទុករបស់អាជ្ញាធរមីន ត្រូវបានចាត់តាំង	ការពិពណ៌នាការងាររបស់មន្ត្រីទទួលបន្ទុក		មន្ត្រីទទួលបន្ទុក	១នាក់	១		

	នៅទីក្រុងហ្សឺណែវ (ISU) និង មជ្ឈមណ្ឌលបោសសម្អាតមីនមនុស្ស ធម៌ប្រចាំនៅទីក្រុងហ្សឺណែវ (GICHD)								
សកម្មភាពទី ២	ចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងវិស័យមីន ទាំងកម្រិតតំបន់ និងអន្តរជាតិ	ចំនួនកិច្ចប្រជុំថ្នាក់តំបន់ និង អន្តរជាតិដែលមានការចូលរួម ពីតំណាងភាគីកម្ពុជា	របាយការណ៍ប្រជុំ		មន្ត្រីទទួល បន្ទុក	១២ដង	៤	៤	៤
គោលដៅ ទី២	ជម្រុញការអនុវត្តកាតព្វកិច្ចក្នុងអនុសញ្ញាធម្មតាមួយចំនួន (CCW) និងគាំទ្រដល់វឌ្ឍនភាព ឆ្ពោះទៅរកការចូលរួមក្នុងពិធីសារទី៥			- អស្ថេរភាពនយោបាយ នៅតាមតំបន់មួយ ចំនួន - ទទួលបានការគាំទ្រ ខ្លាំងពីរដ្ឋាភិបាលនិង ក្រសួងពាក់ព័ន្ធ					
យុទ្ធសាស្ត្រ ទី១	ធានាថាកាតព្វកិច្ចក្នុងអនុសញ្ញាស្តីពីសញ្ញាវុធធម្មតាមួយចំនួន ត្រូវបានអនុវត្តយ៉ាងពេញ លេញ								
សកម្មភាពទី ១	រៀបចំ និងបញ្ជូនរបាយការណ៍អនុ សញ្ញាស្តីពីសញ្ញាវុធធម្មតា (CCW)	ចំនួនរបាយការណ៍ដែលអ្នក ទទួលបន្ទុកបានបញ្ជូន.	របាយការណ៍ប្រចាំឆ្នាំ		មន្ត្រីទទួល បន្ទុក	៣ ច្បាប់	១	១	១
យុទ្ធសាស្ត្រ ទី២	រួមចំណែកក្នុងការកសាង ក្នុងសង់ស៊ុល ក្នុងចំណោមភាគីពាក់ព័ន្ធជាតិ ដើម្បីធានាការចូល រួមក្នុងពិធីសារទី៥នៃអនុសញ្ញាសញ្ញាវុធធម្មតាមួយចំនួន								
សកម្មភាពទី ១	រៀបចំសិក្ខាសាលាជាមួយភាគីពាក់ ព័ន្ធលើពិធីសារទី៥នៃអនុសញ្ញា សញ្ញាវុធធម្មតា	ចំនួនសិក្ខាសាលាជាមួយភាគី ពាក់ព័ន្ធលើពិធីសារទី៥នៃអនុ សញ្ញាសញ្ញាវុធធម្មតាត្រូវបាន រៀបចំ	របាយការណ៍សិក្ខាសាលា		មន្ត្រីទទួល បន្ទុក	៣ ដង	១	១	១
សកម្មភាពទី ២	រួមចំណែកគាំទ្រក្នុងការបញ្ចូលកម្ពុជា ជាសមាជិកពិធីសារទី៥នៃអនុសញ្ញា សញ្ញាវុធធម្មតា	កម្ពុជាជាសមាជិកនៃពិធីសារទី ៥នៃអនុសញ្ញាសញ្ញាវុធធម្មតា	កម្ពុជាបានចុះហត្ថលេខា លើពិធីសារទី៥នៃអនុ សញ្ញាសញ្ញាវុធធម្មតា		អាជ្ញាធរមីន	១ ច្បាប់	១		
គោលដៅ ទី៣	គាំទ្រដល់ការចូលជាសមាជិកនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ត្រឹមឆ្នាំ ២០២០			- អស្ថេរភាពនយោបាយ នៅតាមតំបន់មួយ ចំនួន - ទទួលបានការគាំទ្រ					
យុទ្ធសាស្ត្រ ទី១	រួមចំណែកក្នុងការកសាងក្នុងសង់ស៊ុល ក្នុងចំណោមភាគីពាក់ព័ន្ធជាតិ ដើម្បីធានាការចូល ជាសមាជិកនៃអនុសញ្ញាស្តីពីសញ្ញាវុធធម្មតាមួយចំនួន								

សកម្មភាពទី ១	បន្តចូលរួមជម្រុញឲ្យកម្ពុជាចូលជាសមាជិកនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ជាមួយស្ថាប័នជាតិ និងអន្តរជាតិ	ចំនួនសិក្ខាសាលានិងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ត្រូវបានរៀបចំ	របាយការណ៍	ខ្លាំងពីរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ	អាជ្ញាធរមីន	៦ដង	២	២	២	
សកម្មភាពទី ២	គាំទ្រការផ្តល់សច្ចាប័នរបស់ប្រទេសកម្ពុជាដល់អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម	កម្ពុជាបានផ្តល់សច្ចាប័ន ដល់អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម	កម្ពុជាបានក្លាយជាអ្នកគាំទ្រនៃអនុសញ្ញាគ្រាប់បែកចង្កោម		អាជ្ញាធរមីន	១ច្បាប់	១	១	១	
សកម្មភាពទី ៣	ចូលរួមរាល់កិច្ចប្រជុំពាក់ព័ន្ធនឹងគ្រាប់បែកចង្កោមក្នុងកម្រិតតំបន់ និងអន្តរជាតិ	ចំនួនការប្រជុំដែលបានចូលរួម	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមីន	៣ប្រជុំ	១	១	១	
គោលដៅទី៤	គាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីន ក្នុងក្របខណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ			- អស្ថេរភាពនយោបាយនៅតាមតំបន់មួយចំនួនដែលត្រូវការប្រតិបត្តិការអន្តរជាតិ - កងយោធពលខេមរភូមិន្ទគោរពតាមស្តង់ដារបោសសម្អាតមីនអង្គការសហប្រជាជាតិ						
យុទ្ធសាស្ត្រទី១	ធានាថាប្រតិបត្តិការបោសសម្អាតមីនដែលស្ថិតនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ត្រូវបានទទួលស្គាល់ស្របតាម IMAS									
សកម្មភាពទី ១	ពង្រឹងសមត្ថភាពប្រតិបត្តិការបោសសម្អាតមីនជាតិ ដើម្បីអនុវត្តការងារប្រតិបត្តិការរក្សាសន្តិភាព បោសសម្អាតមីនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ	ប្រតិបត្តិការបោសសម្អាតមីនជាតិ ត្រូវបានទទួលស្គាល់ក្នុងការអនុវត្តការងារប្រតិបត្តិការរក្សាសន្តិភាព បោសសម្អាតមីនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ	បញ្ជីឈ្មោះកងពល និងកងវិះ ដែលទទួលស្គាល់ដោយស្តង់ដារបោសសម្អាតមីនអង្គការសហប្រជាជាតិ		អាជ្ញាធរមីន	៦ក្រុម	២	២	២	
យុទ្ធសាស្ត្រទី២	ដាក់ពង្រាយក្រុមបោសសម្អាតមីន និងក្រុមប្រតិបត្តិការកំទេចគ្រឿងផ្ទុះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កងយោធពលខេមរភូមិន្ទនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ									
សកម្មភាពទី ១	ពង្រឹងសមត្ថភាពរបស់មន្ត្រីកងយោធពលខេមរភូមិន្ទក្នុងការបោសសម្អាតមីន និង ប្រតិបត្តិការកំទេចគ្រឿងផ្ទុះ	មន្ត្រីកងយោធពលខេមរភូមិន្ទត្រូវបានទទួលស្គាល់ ក្នុងប្រតិបត្តិការបោសសម្អាតមីន និងកំទេចគ្រឿងផ្ទុះ	បញ្ជីឈ្មោះមន្ត្រីកងយោធពលខេមរភូមិន្ទត្រូវបានទទួលស្គាល់ ក្នុងប្រតិបត្តិការបោសសម្អាតមីន និងកំទេចគ្រឿងផ្ទុះ		កងយោធពលខេមរភូមិន្ទ	៦ច្បាប់	២	២	២	២

សកម្មភាពទី ២	ពង្រាយមន្ត្រីកងយោធពលខេមរភូមិន្ទ ក្នុងប្រតិបត្តិការបោសសម្អាតមីន និង កំទេចគ្រឿងផ្ទុះក្នុងក្របខណ្ឌរក្សាសន្តិភាព	ចំនួនកង នៃកងយោធពល ខេមរភូមិន្ទ ដែលបានដាក់ ពង្រាយក្នុងប្រតិបត្តិការរក្សា សន្តិភាព	ចំនួនមន្ត្រីនៃកងយោធពល ខេមរភូមិន្ទ ដែល បានដាក់ពង្រាយ ក្នុង ប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ		កងយុទ្ធពល ខេមរភូមិន្ទ	៦ក្រុម	២	២	២
គោលដៅ ទី៥	លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិសកម្មភាពមីន រាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការត្រួត-ត្រង់			- ការផ្លាស់ប្តូរការងាររបស់មន្ត្រីមានបទពិសោធន៍ប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាម - ថ្នាក់ដឹកនាំកំពូលមានឆន្ទៈខ្ពស់ក្នុងការចងក្រង និងចែករំលែកបទពិសោធន៍ល្អៗរបស់វិស័យមីនកម្ពុជា - អាជ្ញាធរមីនបន្តវត្តមានរបស់ខ្លួនក្នុងវិស័យមីនដើម្បីសម្របសម្រួលការអភិវឌ្ឍសមត្ថភាពទាំងក្នុងកម្រិតតំបន់និងអន្តរជាតិ - ការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលប្រទេសទទួលជំនួយប្រតិបត្តិការអន្តរជាតិ					
យុទ្ធសាស្ត្រ ទី១	បង្កើតជាស្ថាប័នគ្រប់គ្រងសមត្ថភាពបោសសម្អាតមីនដែលអាចប្រើប្រាស់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងជំនួយអន្តរជាតិ								
សកម្មភាពទី ១	កំណត់ទីតាំងចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការ និងជំនួយអន្តរជាតិ ក្នុងវិស័យមីន	តំបន់ចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រូវបានកំណត់	របាយការណ៍វាយតម្លៃ		អាជ្ញាធរមីន, ប្រតិបត្តិករ	៣ច្បាប់	១	១	១
សកម្មភាពទី ២	វាយតម្លៃសមត្ថភាពជាតិ ក្នុងការឆ្លើយតបតម្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ	ការវាយតម្លៃសមត្ថភាពជាតិ ត្រូវបានរៀបចំ	របាយការណ៍វាយតម្លៃ		អាជ្ញាធរមីន	៣ច្បាប់	១	១	១
សកម្មភាពទី ៣	បង្កើតយន្តការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអន្តរជាតិ	យន្តការគ្រប់គ្រងត្រូវបានបង្កើត	ការពិពណ៌នាការងាររបស់យន្តការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអន្តរជាតិ		អាជ្ញាធរមីន	១ ច្បាប់		១	
សកម្មភាពទី ៤	រៀបចំជាស្តង់ដារប្រព័ន្ធរួមមួយដែលមានស្រាប់ និងពង្រឹងសមត្ថភាពជំនាញក្នុងការឆ្លើយតបកិច្ចសហប្រតិបត្តិការអន្តរជាតិ	ស្តង់ដារប្រព័ន្ធរួមមួយត្រូវបានបង្កើត	គោលការណ៍ណែនាំស្តីពីសមត្ថភាពជំនាញសម្រាប់ឆ្លើយតបកិច្ចសហប្រតិបត្តិការអន្តរជាតិ		អាជ្ញាធរមីន, ភាគីពាក់ព័ន្ធ	១ ច្បាប់		១	
យុទ្ធសាស្ត្រ ទី២	គាំទ្រដល់រដ្ឋផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន និងស.ជ.ស. តាមរយៈប្រតិបត្តិការបោសសម្អាតមីន និងការចែករំលែកបទពិសោធន៍ល្អៗ និងមេរៀនដែលទទួលបានពីការអនុវត្តរបស់កម្ពុជា ក្នុងសកម្មភាពមីន								
សកម្មភាពទី ១	សម្របសម្រួលផ្តល់កិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈមជ្ឈមណ្ឌល	ចំនួនកិច្ចសហប្រតិបត្តិការអន្តរជាតិដែលបានឆ្លើយតប	របាយការណ៍នៃការផ្តល់នូវកិច្ចសហប្រតិ		អាជ្ញាធរមីន	៣ច្បាប់	១	១	១

	សកម្មភាពមិនអាស៊ាន (ARMAC) ឬ តាមរយៈយន្តការផ្សេងៗទៀត		បត្តិការអន្តរជាតិ						
សកម្មភាពទី ២	បញ្ជូនមន្ត្រីជំនាញរបស់កម្ពុជាចូលរួម ក្នុងប្រតិបត្តិការអន្តរជាតិ	របាយការណ៍ព័ត៌មានត្រឡប់ ពីរដ្ឋភាគីម្ចាស់ផ្ទះ	របាយការណ៍ស្តីពីការ ចាត់បញ្ជូនមន្ត្រីជំនាញ របស់កម្ពុជា		អាជ្ញាធរមិន	៣ ច្បាប់	១	១	១

សកម្មភាព		សូចនាករ	មធ្យោបាយ ផ្ទៀងផ្ទាត់	ហានិភ័យ/ ការសន្មត	អ្នកទទួល ខុសត្រូវ	ទិសដៅ				
						សរុប	២០១៨	២០១៩	២០២០	
គោលបំណង ទី៧	បង្កើតសមត្ថភាពជាតិប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយការគំរាមកំហែងដែលនៅសល់ក្រោយឆ្នាំ២០២៥									
គោលដៅ ទី១	ពង្រឹងសមត្ថភាពជាតិដើម្បីគ្រប់គ្រង និងអនុវត្តកម្មវិធីសកម្មភាពមិន ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល			- ធនធានមានកម្រិតក្នុងការរៀបចំការវាយតម្លៃសេចក្តីត្រូវការការអភិវឌ្ឍសមត្ថភាព - យន្តការសម្របសម្រួលមានស្រាប់និងអាចធ្វើឲ្យកាន់តែសកម្មជាងមុន						
យុទ្ធសាស្ត្រ ទី១	ធ្វើការវាយតម្លៃសេចក្តីត្រូវការផ្នែកអភិវឌ្ឍសមត្ថភាព និងកសាងផែនការអនុវត្ត									
សកម្មភាពទី ១	រៀបចំការវាយតម្លៃចរនាសម្ព័ន្ធការអភិវឌ្ឍសមត្ថភាពដែលមានស្រាប់	ការវាយតម្លៃចរនាសម្ព័ន្ធការអភិវឌ្ឍសមត្ថភាពដែលមានស្រាប់ត្រូវបានរៀបចំ	របាយការណ៍វាយតម្លៃ		អាជ្ញាធរមិន និង ប្រតិបត្តិករ	១ច្បាប់			១	
សកម្មភាពទី ២	បង្កើតផែនការអភិវឌ្ឍសមត្ថភាព	ផែនការសកម្មភាពអភិវឌ្ឍសមត្ថភាពត្រូវបានបង្កើត	ផែនការសកម្មភាពអភិវឌ្ឍសមត្ថភាពត្រូវបានអនុម័ត		អាជ្ញាធរមិន និង ប្រតិបត្តិករ	១ច្បាប់			១	
យុទ្ធសាស្ត្រ ទី២	ពង្រឹង និងថែរក្សាឲ្យមាននិរន្តរភាពនូវសមត្ថភាពរបស់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអាណត្តិរបស់ពួកគេ									
សកម្មភាពទី ១	អនុវត្តផែនការអភិវឌ្ឍសមត្ថភាព	ចំនួនកិច្ចប្រជុំសម្របសម្រួល វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា	របាយការណ៍ប្រចាំឆ្នាំ		អាជ្ញាធរមិន និង ប្រតិបត្តិករ	៦ប្រជុំ			៦	
គោលដៅ ទី២	ថែរក្សា កែលម្អ និងចែករំលែកចំណេះដឹងអំពីសកម្មភាពមិន នៅក្នុងវិស័យនេះ និងទៅដល់វិស័យផ្សេងទៀត			ធនធានមានកម្រិតក្នុងការបង្កើតយុទ្ធសាស្ត្រគ្រប់គ្រងចំណេះដឹង ដែលមានការបង្កើតចំណេះដឹង ការរក្សាទុកនិងទាញយកមកប្រើនិងការប្រតិបត្តិចំណេះដឹងទាំងនោះ						
យុទ្ធសាស្ត្រ ទី១	បង្កើតយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងចំណេះដឹងរួមមានការបង្កើតចំណេះដឹង ការរក្សាទុកប្រាស់ ការផ្ទេរការទាញយកប្រើ/									
សកម្មភាពទី ១	រៀបចំយុទ្ធសាស្ត្រគ្រប់គ្រងចំណេះដឹងវិស័យមិន	យុទ្ធសាស្ត្រគ្រប់គ្រងចំណេះដឹងសម្រាប់វិស័យមិន ត្រូវបានបង្កើត	យុទ្ធសាស្ត្រគ្រប់គ្រងចំណេះដឹងវិស័យមិន ត្រូវបានអនុម័ត		អាជ្ញាធរមិន	១ច្បាប់			១	

សកម្មភាពទី ២	បង្កើតផែនការសកម្មភាពគ្រប់គ្រងចំណេះដឹងវិស័យមិន	ផែនការសកម្មភាពសម្រាប់គ្រប់គ្រងចំណេះដឹងរលីវិស័យមិន ត្រូវបានបង្កើត	ផែនការសកម្មភាពសម្រាប់គ្រប់គ្រងចំណេះដឹងរលីវិស័យមិន ត្រូវបានអនុម័ត	• យុទ្ធសាស្ត្រគ្រប់គ្រងចំណេះដឹង ដែលមានការបង្កើតចំណេះដឹង ការរក្សាទុកនិងទាញយកមកប្រើ និងការប្រតិបត្តិចំណេះដឹង មានរួចហើយ	អាជ្ញាធរមិន	១ច្បាប់		១	
សកម្មភាពទី ៣	បង្កើតមជ្ឈមណ្ឌលធនធានវិស័យមិន	បណ្ណាល័យធនធានវិស័យមិនមួយត្រូវបានបង្កើត	របាយការណ៍របស់បណ្ណាល័យវិស័យមិន		អាជ្ញាធរមិន	១កន្លែង			១
សកម្មភាពទី ៤	បង្កើតប្រព័ន្ធគ្រប់គ្រងចំណេះដឹងវិស័យមិន	ប្រព័ន្ធសម្រាប់ការរក្សាទុក ការផ្ទេរ និងប្រតិបត្តិ ត្រូវបានបង្កើត	ប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណេះដឹង		អាជ្ញាធរមិន	១			១
គោលដៅទី៣	ធ្វើការពិនិត្យមើលឡើងវិញត្រឹមឆ្នាំ២០២០ នូវក្របខណ្ឌច្បាប់ ស្ថាប័ន និងប្រតិបត្តិការព្រមទាំងយុទ្ធសាស្ត្រ និងសមត្ថភាព ដែលចាំបាច់ដើម្បីដោះស្រាយការគំរាមកំហែងដែលនៅសល់			• កង្វះគំរូទិន្នន័យខុសត្រូវស្ថាប័នក្នុងវិស័យសកម្មភាពមិន និងវិធីសាស្ត្រក្នុងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ • ថ្នាក់ដឹកនាំកំពូលមានជ្រាបច្បាស់លាស់ពីភាពចាំបាច់ក្នុងការរៀបចំការវាយតម្លៃក្របខណ្ឌច្បាប់ ស្ថាប័ន និងប្រតិបត្តិការ • មានការចូលរួមយ៉ាងល្អពីភាគីពាក់ព័ន្ធ និងការគាំទ្រពីថ្នាក់ដឹកនាំកំពូល					
យុទ្ធសាស្ត្រទី១	ធ្វើការវាយតម្លៃអំពីក្របខណ្ឌច្បាប់ ស្ថាប័ន និងប្រតិបត្តិការព្រមទាំងសមត្ថភាពសម្រាប់ដោះស្រាយការគំរាមកំហែងដែលនៅសល់								
សកម្មភាពទី ១	ដំណើរការយន្តការបច្ចុប្បន្នលើក្របខណ្ឌច្បាប់ ស្ថាប័ន និងប្រតិបត្តិការ ព្រមទាំងសមត្ថភាពសម្រាប់ការដោះស្រាយបញ្ហាគំរាមកំហែងដែលនៅសេសសល់	ក្របខណ្ឌច្បាប់ ស្ថាប័ន និងប្រតិបត្តិការ ព្រមទាំងសមត្ថភាព និងធនធាន ត្រូវបានវាយតម្លៃ និងចងក្រងទុកជាឯកសារ	របាយការណ៍វាយតម្លៃ		អាជ្ញាធរមិន	១ច្បាប់			១
យុទ្ធសាស្ត្រទី២	កំណត់អំពីការអភិវឌ្ឍន៍សមត្ថភាព និងធនធានដែលចាំបាច់នានាសម្រាប់ដោះស្រាយការគំរាមកំហែងដែលនៅសល់								
សកម្មភាពទី ១	កំណត់អំពីការអភិវឌ្ឍន៍សមត្ថភាព និងធនធានដែលចាំបាច់នានាសម្រាប់ដោះស្រាយការគំរាមកំហែងដែលនៅសល់	សមត្ថភាព និងធនធានដែលចាំបាច់នានាសម្រាប់ដោះស្រាយការគំរាមកំហែងដែលនៅសល់ ត្រូវបានចងក្រងជាឯកសារ	របាយការណ៍នៃការវាយតម្លៃលើការអភិវឌ្ឍន៍សមត្ថភាព និងធនធាន		អាជ្ញាធរមិន	១ច្បាប់			១
គោលដៅទី៤	ពង្រឹង និងថែរក្សាសមត្ថភាពជាតិប្រកបដោយនិរន្តរភាពដើម្បីដោះស្រាយការគំរាមកំហែងដែលនៅសល់ក្រោយឆ្នាំ ២០២៥ ឲ្យមានប្រសិទ្ធភាព					សកម្មភាពនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២០			

សកម្មភាព		សូចនាករ	មធ្យោបាយ ផ្ទៀងផ្ទាត់	ហានិភ័យ/ ការសន្មត	អ្នកទទួល ខុសត្រូវ	ទិសដៅ			
						សរុប	២០១៨	២០១៩	២០២០
គោលបំណង ទី៨	ធានារាល់សកម្មភាពមិនទាំងអស់ត្រូវបានគាំទ្រដោយប្រព័ន្ធគ្រប់គ្រងគុណភាពដែលមានភាពល្អប្រសើរ ការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ខ្ពស់ អំពី យេនឌ័រ និងការការពារបរិស្ថាន								
គោលដៅ ទី១	ពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព			- កង្វះធនធានធានាការអនុវត្តឲ្យបានពេញលេញតាមប្រព័ន្ធគ្រប់គ្រងគុណភាពក្នុងវិស័យមិន - ស្តង់ដារសកម្មភាពមិនស្តីពីការគ្រប់គ្រងគុណភាពត្រូវបានអនុវត្តពេញលេញ					
យុទ្ធសាស្ត្រ ទី១	ពិនិត្យមើលឡើងវិញធ្វើបច្ចុប្បន្នភាព និងកសាងស្តង់ដារសកម្មភាពមិនកម្ពុជា ដែលពាក់ព័ន្ធ								
សកម្មភាពទី ១	រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីបង្កើតស្តង់ដារសកម្មភាពមិនកម្ពុជា ស្តីពីការគ្រប់គ្រងគុណភាព	ចំនួននៃកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីបង្កើតស្តង់ដារសកម្មភាពមិនកម្ពុជា ស្តីពីការគ្រប់គ្រងគុណភាព	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមិន	៥ដង	៥		
សកម្មភាពទី ២	បង្កើតស្តង់ដារសកម្មភាពមិនកម្ពុជា ស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព	ស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានរៀបចំ	ស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព ត្រូវបានអនុម័ត		អាជ្ញាធរមិន	១ច្បាប់	១		
យុទ្ធសាស្ត្រ ទី២	ពង្រឹង និងរក្សាឲ្យមាននិរន្តរភាពនូវសមត្ថភាព និងប្រព័ន្ធសម្រាប់ការគ្រប់គ្រងគុណភាព								
សកម្មភាពទី ១	រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព	ចំនួននៃកិច្ចប្រជុំផ្សព្វផ្សាយស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីប្រព័ន្ធគ្រប់គ្រងគុណភាព	របាយការណ៍កិច្ចប្រជុំផ្សព្វផ្សាយ		អាជ្ញាធរមិន	៣ដង	២	១	
សកម្មភាពទី ២	ពិនិត្យឡើងវិញចំនួនក្រុមត្រួតពិនិត្យគុណភាព	រចនាសម្ព័ន្ធក្រុមត្រួតពិនិត្យគុណភាព (លក្ខណការងារ និងចំនួន) ត្រូវបានបង្កើត	រចនាសម្ព័ន្ធក្រុមត្រួតពិនិត្យ		អាជ្ញាធរមិន	២ដង		១	១
គោលដៅ ទី២	ពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានថ្នាក់ជាតិសម្រាប់សកម្មភាពមិន			ដំណើរការមិនត្រឹមត្រូវរបស់ផ្នែកទន់និងផ្នែករឹង					

យុទ្ធសាស្ត្រទី១	ពង្រឹងសមត្ថភាពគ្រប់គ្រងព័ត៌មាន និងធានានិរន្តរភាពនៃប្រព័ន្ធនេះ			ប្រព័ន្ធកុំព្យូទ័រ - កង្វះការចូលរួមរបស់ភាគីពាក់ព័ន្ធ - ធនធានមិនគ្រប់គ្រាន់ក្នុងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗដែលទើបរកឃើញ - បច្ចេកវិជ្ជាគ្រប់គ្រងព័ត៌មានត្រូវបានធ្វើបច្ចុប្បន្នភាពទាន់ពេលវេលាដើម្បីទុបស្ថាភាពបញ្ហាមិនប្រក្រតីរបស់ប្រព័ន្ធកុំព្យូទ័រ។ - ស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីការគ្រប់គ្រងប្រព័ន្ធព័ត៌មានត្រូវបានអនុវត្តពេញលេញ - បច្ចេកវិជ្ជាសមស្របត្រូវបានប្រើប្រាស់ក្នុងវិស័យសកម្មភាពមិន					
សកម្មភាពទី ១	វាយតម្លៃសមត្ថភាពប្រព័ន្ធគ្រប់គ្រងព័ត៌មានថ្នាក់ជាតិសម្រាប់សកម្មភាពមិន	ការវាយតម្លៃសមត្ថភាពគ្រប់គ្រងព័ត៌មានត្រូវបានរៀបចំ	របាយការណ៍វាយតម្លៃ		អាជ្ញាធរមិន	៣ច្បាប់	១	១	១
សកម្មភាពទី ២	បង្កើតផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងព័ត៌មាន	ផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងព័ត៌មាន ត្រូវបានបង្កើត	ផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងព័ត៌មានត្រូវបានអនុម័ត		អាជ្ញាធរមិន	៣ច្បាប់	១	១	១
សកម្មភាពទី ៣	អនុវត្តផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងព័ត៌មាន	ចំនួនរបាយការណ៍ជាក់លាក់ត្រូវបានវិភាគ និងរៀបចំទាន់ពេលវេលា	ប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្នាក់ជាតិ		អាជ្ញាធរមិន	៩ច្បាប់	៣	៣	៣
យុទ្ធសាស្ត្រទី២	ពិនិត្យឡើងវិញ និងកែលម្អស្តង់ដារពាក់ព័ន្ធលើការគ្រប់គ្រងព័ត៌មាន								
សកម្មភាពទី ១	បង្កើតស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីការគ្រប់គ្រងប្រព័ន្ធព័ត៌មាន	ស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីការគ្រប់គ្រងប្រព័ន្ធព័ត៌មានត្រូវបានបង្កើត	ស្តង់ដារសកម្មភាពមិនកម្ពុជាស្តីពីការគ្រប់គ្រងប្រព័ន្ធព័ត៌មាន ត្រូវបានអនុម័ត		អាជ្ញាធរមិន	១ច្បាប់	១		
យុទ្ធសាស្ត្រទី៣	ធ្វើពិពិធកម្មការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីកែលម្អការគ្រប់គ្រងព័ត៌មានឲ្យប្រសើរឡើង								
សកម្មភាពទី ១	កំណត់សមត្ថភាពនិងតម្រូវការធនធាន ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងការគ្រប់គ្រងព័ត៌មាន	សមត្ថភាពសំខាន់ៗ និងតម្រូវការធនធាន ត្រូវបានចងក្រងជាឯកសារ	របាយការណ៍វាយតម្លៃ		អាជ្ញាធរមិន	៣ច្បាប់	១	១	១
សកម្មភាពទី ២	សាកល្បងនិងកែលម្អកម្មវិធីនិងគ្រឿងបន្លាស់កុំព្យូទ័រថ្មីៗសម្រាប់ពង្រឹងការគ្រប់គ្រងព័ត៌មាន	កម្មវិធី និងគ្រឿងបន្លាស់កុំព្យូទ័រថ្មីៗ ត្រូវបានកែលម្អ	របាយការណ៍		អាជ្ញាធរមិន	៣ច្បាប់	១	១	១
គោលដៅទី៣	ជម្រុញការបញ្ចូលយេនឌ័រនៅក្នុងសកម្មភាពមិន			ការយល់ឃើញរបស់អ្នកស្រុកថាការដោះដូរមិន					

យុទ្ធសាស្ត្រទី១	រៀបចំផែនការបញ្ជ្រាបយេនឌ័រសកម្មភាពមិន)GMAP) និងគោលការណ៍ណែនាំអំពីការបញ្ជ្រាបយេនឌ័រ			សមជាភារងារសម្រាប់ស្ត្រី - ស្ថាប័នពាក់ព័ន្ធមិនយល់ពីអាទិភាពក្នុងការបញ្ជ្រាបយេនឌ័រ - ក្រុមការងារយេនឌ័របស់អាជ្ញាធរមិនបន្តអនុវត្តការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមិន - ដៃគូអភិវឌ្ឍន៍ផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនលើវិស័យយេនឌ័រ					
សកម្មភាពទី ១	រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសយេនឌ័រក្នុងវិស័យមិន ដើម្បីបង្កើតផែនការបញ្ជ្រាបយេនឌ័រសកម្មភាពមិន	ផែនការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមិនត្រូវបានរៀបចំ	ផែនការបញ្ជ្រាបយេនឌ័រសកម្មភាពមិន ត្រូវបានអនុម័ត		អាជ្ញាធរមិន	១ច្បាប់	១		
សកម្មភាពទី ២	ផ្សព្វផ្សាយផែនការបញ្ជ្រាបយេនឌ័រសកម្មភាពមិន	ចំនួនកិច្ចប្រជុំផ្សព្វផ្សាយ	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមិន	៣ដង	២	១	
សកម្មភាពទី ៣	ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការបញ្ជ្រាបយេនឌ័រសកម្មភាពមិន	តារាងត្រួតពិនិត្យ និងវាយតម្លៃផែនការបញ្ជ្រាបយេនឌ័រសកម្មភាពមិនត្រូវបានរៀបចំ	របាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃ		អាជ្ញាធរមិន	៣ច្បាប់	១		
យុទ្ធសាស្ត្រទី២	ពង្រឹងសមត្ថភាពរបស់អាជ្ញាធរមិន អង្គភាពធ្វើផែនការសកម្មភាពកំចាត់មិន ប្រតិបត្តិករ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលការណ៍ណែនាំអំពីការបញ្ជ្រាបយេនឌ័រ								
សកម្មភាពទី ១	រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រដល់មន្ត្រីអាជ្ញាធរមិន មន្ត្រីម៉ាឡូ មន្ត្រីប្រតិបត្តិករ និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន	ចំនួនវគ្គបណ្តុះបណ្តាលលើបញ្ជ្រាបយេនឌ័រដល់មន្ត្រីអាជ្ញាធរមិន មន្ត្រីម៉ាឡូ មន្ត្រីប្រតិបត្តិករ និងភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន	របាយការណ៍វគ្គ		អាជ្ញាធរមិន	៥ដង	១	២	២
សកម្មភាពទី ២	ពង្រឹងសមត្ថភាពដល់មន្ត្រីបុគ្គលិកជាស្ត្រី របស់អាជ្ញាធរមិន មន្ត្រីម៉ាឡូ និងបុគ្គលិកប្រតិបត្តិករ	ចំនួនវគ្គជំនាញដែលបានផ្តល់ដល់មន្ត្រី បុគ្គលិកជាស្ត្រី	របាយការណ៍វគ្គ		អាជ្ញាធរមិន	៦វគ្គ	២	២	២
យុទ្ធសាស្ត្រទី៣	លើកកម្ពស់ការចូលរួមប្រកបដោយស្មើភាពរបស់ស្ត្រីក្នុងដំណើរការសកម្មភាពមិន ក្នុងសេវាកម្មសម្រាប់អ្នកនៅរស់រានជីវិត ការអប់រំកាត់បន្ថយគ្រោះថ្នាក់មិន និងស.ជ.ស. និងក្នុង សកម្មភាពស្វែងរកការគាំទ្រ								
សកម្មភាពទី ១	កែលម្អការកត់ត្រា និងទម្រង់របាយការណ៍ ដោយរាប់បញ្ចូល	កត់ត្រា និងទម្រង់របាយការណ៍ត្រូវបានពិនិត្យឡើងវិញ ដោយ	ទម្រង់របាយការណ៍ត្រូវបានអនុម័ត		អាជ្ញាធរមិន	៥ច្បាប់	១	២	២

	លអាយុ ភេទ និង ពិការភាព	រាប់បញ្ចូលអាយុ ភេទ និង ពិការភាព							
គោលដៅទី៤	បញ្ជ្រាបកិច្ចការការពារបរិស្ថានក្នុងសកម្មភាពមិន			- ភាគីពាក់ព័ន្ធខ្វះការទទួលស្គាល់ពីសារៈសំខាន់របស់កិច្ចការពារបរិស្ថានក្នុងវិស័យសកម្មភាពមិន - អាជ្ញាធរមិននិងប្រតិបត្តិការមានសមត្ថភាពក្នុងការអនុវត្តតាមស្តង់ដារ - ជនបង្គោលផ្នែកបរិស្ថាននិងផែនការគ្រប់គ្រងសង្គមរបស់អាជ្ញាធរមិនត្រូវបានតែងតាំង					
យុទ្ធសាស្ត្រទី១	បង្កើតស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ពាក់ព័ន្ធនឹងបរិស្ថានស្របតាមស្តង់ដារសកម្មភាពកំចាត់មិនអន្តរជាតិ ស្តីពីបរិស្ថាន								
សកម្មភាពទី ១	រៀបចំការប្រជុំពិគ្រោះយោបល់ជាមួយប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ក្នុងការបង្កើតស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ពាក់ព័ន្ធនឹងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន	ចំនួនកិច្ចប្រជុំពិគ្រោះយោបល់ដែលបានរៀបចំ	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមិន	៣ដង	១	២	
សកម្មភាពទី ២	បង្កើតស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ពាក់ព័ន្ធនឹងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន	ស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ពាក់ព័ន្ធនឹងបរិស្ថាន ត្រូវបានបង្កើត	ស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ពាក់ព័ន្ធនឹងបរិស្ថានដែលបានអនុម័ត		អាជ្ញាធរមិន	១ច្បាប់		១	
យុទ្ធសាស្ត្រទី២	ពង្រឹងសមត្ថភាពរបស់អាជ្ញាធរមិន អង្គភាពធ្វើផែនការសកម្មភាពកំចាត់មិន ប្រតិបត្តិការ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តតាមស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ពាក់ព័ន្ធបរិស្ថាន								
សកម្មភាពទី ១	រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ពាក់ព័ន្ធនឹងបរិស្ថាន ដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ	ចំនួនសិក្ខាសាលាផ្សព្វផ្សាយស្តង់ដារសកម្មភាពកំចាត់មិនកម្ពុជា ពាក់ព័ន្ធនឹងបរិស្ថាន ដែលបានរៀបចំ	របាយការណ៍សិក្ខាសាលាបញ្ជីសមាសភាពអ្នកចូលរួម		អាជ្ញាធរមិន	៤ដង		២	២
គោលបំណងទី៥	អនុវត្តប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន(PMS)			- កង្វះការចូលរួមនិងគាំទ្រពីភាគីពាក់ព័ន្ធ - ជនបង្គោលទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យសកម្មភាពមិន (PMS)ត្រូវបានតែងតាំង					
យុទ្ធសាស្ត្រទី១	បង្កើតប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន ដោយពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ								
សកម្មភាពទី ១	ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល	ចំនួនកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ	របាយការណ៍កិច្ចប្រជុំ		អាជ្ញាធរមិនម៉ាឡ	៩ច្បាប់	៣	៣	៣

	សម្រាប់បង្កើតប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន			- ប្រព័ន្ធគ្រួតពិនិត្យសកម្មភាពមិន (PMS) ត្រូវបានមើលឃើញថាជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការរាយការពីវឌ្ឍនភាពការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមិន - គម្រោងដោះមិនដើម្បីការអភិវឌ្ឍន៍មានចំណាប់អារម្មណ៍គាំទ្រគំនិតផ្តួចផ្តើមមួយនេះ					
សកម្មភាពទី ២	បង្កើតទម្រង់ប្រមូលទិន្នន័យសម្រាប់ប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន	ទម្រង់ប្រមូលទិន្នន័យ ត្រូវបានបង្កើត	ទម្រង់ប្រមូលរបាយការណ៍		អាជ្ញាធរមិនមាតុ	៣ច្បាប់	១	១	១
យុទ្ធសាស្ត្រទី២	បង្កើនសមត្ថភាព និងអនុវត្តប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន								
សកម្មភាពទី ១	បង្កើតប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន	ប្រព័ន្ធគ្រួតពិនិត្យសកម្មភាពមិនត្រូវបានបង្កើត	តារាងម៉ាទ្រិករបស់ប្រព័ន្ធគ្រួតពិនិត្យសកម្មភាពមិន		អាជ្ញាធរមិនប្រតិបត្តិការ	១	១		
សកម្មភាពទី ២	រៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីម៉ាតុ និងភាគីពាក់ព័ន្ធ នូវវិធីសាស្ត្រប្រមូលទិន្នន័យ	ចំនួនវគ្គបណ្តុះបណ្តាលដល់មន្ត្រីម៉ាតុ និងភាគីពាក់ព័ន្ធ	បញ្ជីឈ្មោះអ្នកចូលរួម		អាជ្ញាធរមិន	៧វគ្គ	៣	២	២
សកម្មភាពទី ៣	គ្រួតពិនិត្យដំណើរការសាកល្បងនូវប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន	ចំនួនដងការគ្រួតពិនិត្យ	របាយការណ៍គ្រួតពិនិត្យ		អាជ្ញាធរមិន	៩ដង	៣	៣	៣
សកម្មភាពទី ៤	ប្រមូលព័ត៌មានត្រឡប់ពីលទ្ធផល ការសាកល្បងអនុវត្តប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន	របាយការណ៍ព័ត៌មានត្រឡប់ដែលបានទទួល	របាយការណ៍ព័ត៌មានត្រឡប់		អាជ្ញាធរមិន	១ច្បាប់	១		
សកម្មភាពទី ៥	ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រួតពិនិត្យសកម្មភាពវិស័យមិន	ចំនួនកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីដាក់ប្រើប្រាស់ព័ន្ធគ្រួតពិនិត្យសកម្មភាពមិន	របាយការណ៍ប្រជុំពិគ្រោះយោបល់		អាជ្ញាធរមិន	៨ច្បាប់		៥	៣



KINGDOM OF CAMBODIA
Nation Religion King



Three-Year Implementation Plan (2018-2020)



ក្រុមប្រឹក្សា
C.M.A.A

Cambodian Mine Action and Victim Assistance Authority

Three-Year Implementation Plan

(2018-2020)

Detail Activity		Indicator	Mean of Verification	Risks/ Assumption	Responsible	Target			
						TOTAL	2018	2019	2020
GOAL 1	Release all known landmine contaminated areas by 2025								
Objective 1	Complete national Baseline Survey of remaining districts by 2020								
Strategy 1	Develop Baseline Survey plan for remaining landmine/ERW contaminated districts			- Lack of full participation of relevant stakeholders - Inaccessible areas - Key informants not available - Late data submission from operators - Data for desk assessment is available - Capability of IMSMA in processing the BLS data					
Activity 1	Create a list of remaining districts to be surveyed.	List of the remaining districts to be surveyed.	Approved List of target village/commune/district for survey.		CMAA/DBU	1 list	1		
Activity 2	Develop a plan of the Baseline survey.	Baseline survey plan.	Approved baseline survey plan.		CMAA/DBU	1 item	1		
Strategy 2	Mobilize resources to support Baseline Survey								
Activity 1	Organize consultative meetings with relevant stakeholders.	Number of consultation meetings conducted.	- Invitation letter. - List of participants.		TWG-MA	6 meeting	2	2	2
Activity 2	Develop BLS resource mobilization strategy (as part of the overall resource mobilization strategy).	BLS resource mobilization strategy developed.	Approved BLS resource mobilization strategy.		TWG-MA	1 item	1		
Activity 3	Mobilize resources to conduct survey.	Availability of funding to conduct BLS.	MOU, Contract.		TWG-MA	600,000 dollar	400,000 dollar	200,000 dollar	
Strategy 3	Conduct Baseline Survey covering all remaining districts by 2020								
Activity 1	Conduct BLS of the remaining districts.	Data from Baseline Survey covering all remaining district available.	- Baseline survey report - BLS/NTS quality assurance assessment form.		Operators	36 district	24 district	12 district	
Objective 2	Conduct Land Reclamation/Land Cancellation (NTS) and Re-survey to update contamination data								
Strategy 1	Develop concept paper and case study on Land Reclamation/Land Cancellation (NTS) and Re-survey			- Limited resources to develop concept paper and case study on Land Reclamation/Land Cancellation (NTS) and re-survey - Concept on Land					
Activity 1	Collect and compile data for desk analysis.	Data readily available.	Report data.		CMAA/RMD	3 report	1	1	1
Activity 2	Organize consultative meetings with operator to share lesson learned and collect inputs.	Number of consultative meetings.	Meeting minutes, Invitation and list of participants.		CMAA/RMD	9 meeting	3	3	3

Activity 3	Develop concept paper and case study on land reclamation/land cancellation and resurvey.	- concept paper and case study on land reclamation/land cancellation and resurvey developed. - Number of case study on Land Reclamation/ Land Cancellation (NTS) and re-survey conducted.	- CMAA official endorsement on the concept paper. - Reports of case studies.	Reclamation/Land Cancellation (NTS) and re-survey is not fully applied by operators - Turnover of the trained staff - The model is feasible for scaling up nation wide - Resources are well coordinated to roll-out the initiative - Sufficient support from stakeholders	CAMAA/RMD	1 item	1		
Strategy 2	Promote and roll-out Land Reclamation/Land Cancellation (NTS) and re-survey initiative								
Activity 1	Conduct dissemination workshop at sub-national level on best practice of Land Reclamation/Land Cancellation (NTS) and re-survey.	Number of workshops are conducted.	workshop report.		CAMAA/RMD	3 workshop	1	1	1
Activity 2	Conduct workshop at national level disseminate concept paper and case study land reclamation/land cancellation and resurvey.	Number of workshops are conducted.	workshop report.		CAMAA/RMD	3 workshop	1	1	1
Strategy 3	Expand the capacity to conduct Land Reclamation/Land Cancellation (NTS) and re-survey								
Activity 1	Mobilize resources to expand capacity to conduct land reclamation/land cancellation (NTS) and resurvey.	Resources to implement land reclamation/land cancellation(NTS) and resurvey increased.	- Approved work-plan and budget. - MoU and Contracts.		CAMAA/RMD	1.6 million dollars	0.5	0.5	0.6
Activity 2	Conduct Land Reclamation/Land Cancellation (NTS) and re-survey	Number of BLS polygons re-visited	Report of Land Reclamation/Land Cancellation (NTS) and re-survey team.		CAMAA/RMD	12,000 polygon	3750	3750	4500
Objective 3	Release prioritized known mine contaminated villages by 2021 and remaining villages by 2025								
Strategy 1	Develop 3-year operational work plan with annual review, based on prioritization process			- Lack of participation of stakeholders - Insufficient demining resources - Inaccessibility of some mined areas - Improved planning and prioritization guidelines - Available tools for demining activities - Operators comply CMAS					
Activity1	Organize consultative meetings with stakeholders to prepare 3-year implementation plan.	Number of consultation meetings.	- List of participants. - Meeting reports.		CMAA, operators	2 meeting	2		
Activity2	Develop 3-year operational work plan based on prioritization process.	3-year operational work-plan developed.	Approved 3-year operational/implementation work plan.		CMAA, operators	1 workplan	1		
Activity3	Review annual performance.	Annual review conducted.	Annual review report.		CMAA, operators	3 report	1	1	1
Strategy 2	Deploy clearance resources in priority villages considering local priority by 2021, and the remaining contaminated villages by 2025								
Activity 1	Prioritize mine contaminated villages for deploying clearance resources.	List of prioritized known mined villages developed.	Approved list of prioritized known mined villages.		CMAA/SEPD	1 list	1	1	1

Activity 2	Mobilize clearance resources.	clearance resources established.	MoU and Contract.		CMAA	72.75 million dollars	24.25	24.25	24.25
Activity 3	Deploy clearance resources in prioritized known mined villages.	Size of known mined areas released.	Report of size of known mined areas released.		CMAA/SEPD	328.8 km ²	109.6	109.6	109.6
Strategy 3	Strengthen the compliance of Quality Management System in mine clearance activities								
Activity 1	Continue to conduct monitoring to ensure the compliance of Quality Management System in mine clearance activities.	Number of monitoring visits conducted.	- Monitoring QA/QC reports. - Accident report.		CMAA/RMD	3,900 visit	1,300	1,300	1,300
Objective 4	Review and enhance the existing operational systems and capacity								
Strategy 1	Review and enhance Planning and Prioritization system			- Inconsistent practice of MAPU on annual MA planning and prioritization process. - Limited resources to apply new technologies. - Available MAPU mechanism - Improved P&P guidelines and the principle of Needs-driven, people-centered - Operators comply CMAS - Innovative technologies for mine action.					
Activity 1	Review planning and prioritization guideline.	Revised P&P guideline available.	Approved P&P guideline.		CMAA/SEPD	1 Item	1		
Activity 2	Conduct trainings to MAPUs and operators on the revised P&P guidelines.	Number training sessions to MAPU and operators.	Training reports.		CMAA/SEPD	3 training	3	3	3
Strategy 2	Review and enhance Land Release methodology								
Activity 1	Organize consultative meetings with relevant stakeholders to review existing standards.	Inputs reflect in meeting minute.	- Meeting reports. - List of participants.		CMAA/RMD	6 meeting	2	2	2
Activity 2	Revise existing Land Release methodology (CMAS15).	Revised CMAS15 available.	Approved revised CMAS15.		CMAA/RMD	1 Item	1		
Activity 3	Conduct dissemination workshop on revised CMAS15.	Reflected inputs in meeting minutes.	Dissemination workshop report.		CMAA/RMD	6 meeting	2	2	2
Strategy 3	Diversify use of innovative technology in mine action								
Activity 1	Conduct sector R&D capacity assessment to identify existing and potential new innovative technology.	Sector research and development capacity assessment report.	The Sector research capacity assessment report is endorsed by CMAA management		CMAA/RMD	3 report	1	1	1
Activity 2	Organize workshop to introduce types of new innovative demining technology.	Number of workshop conducted.	Workshop report		CMAA/RMD	3 workshop	1	1	1
Activity 3	Mobilize resources for Research Development on new innovative technology.	- Resources establishment. - new innovative technology is introduced.	- Report of trial test of new innovative technology. - MOU, Contract.		CMAA/RMD	3 report	1	1	1

Detail Activity		Indicator	Mean of Verification	Risks/Assumption	Responsible	Target			
						TOTAL	2018	2019	2020
GOAL 2	Release prioritized cluster munitions contaminated areas by 2025								
Objective1	Plan and Prioritize cluster munitions contaminated areas								
Strategy 1	Review current planning and prioritization guidelines applicable to cluster munitions contaminated areas								
Activity 1	Organize consultative meetings with relevant stakeholders.	Number of consultation meetings.	- Meeting reports. - List of participants.	- Lack of participations from MAPU and operators - Existing MAPU mechanism - Availability of P&P guideline for CM.	CMAA/SEPD	5 meeting	3	2	
Activity 2	Develop planning and prioritization guideline for cluster munitions clearance.	A P&P guideline for cluster munitions clearance developed.	Approved P&P guideline for CM clearance.		CMAA/SEPD	1 item	1		
Strategy 2	Plan and prioritize of cluster munitions contaminated areas								
Activity 1	Organize consultative meeting at sub-national and national level with relevant stakeholders to identify priority communes for targeting cluster munitions clearance.	Consultative meeting to plan and prioritize CM areas conducted.	A list of prioritized cluster munition contaminated areas.		CMAA/SEPD	5 meeting	3	2	
Objective 2	Conduct survey and release confirmed cluster munitions contaminated areas								
Strategy 1	Develop national standards on cluster munition survey and land release			- Lack of participations from MAPU and operators - Turn-over of MAPU and operator staff - Inaccessibility of CM contaminated areas - Availability of CMAS on CM - Availability of P&P guideline for CM - Stakeholders commit to address CM.					
Activity 1	Organize consultative meetings with relevant stakeholders to develop national standards on cluster munition survey (CMAS16).	The CMAS16 on cluster munition survey and land release developed.	An approved CMAS16 on CM survey and clearance.		CMAA/RMD	1 item	1		
Strategy 2	Increase capable survey and clearance capacity								
Activity 1	Assess capability of survey and clearance teams.	Capability assessment report developed	An endorsed capability assessment report.		CMAA/RMD	1 report	1		
Activity 2	Provide appropriate training for the survey and clearance teams.	Number of training sessions on the CM survey and clearance teams conducted.	Training reports.		CMAA/RMD	3 training	1	1	1
Activity 3	Establish capable survey and clearance team.	- Number of capable survey and clearance teams. - Operational Deployment plan developed.	List of accredited survey and clearance teams.		CMAA/RMD, operators	21 team	21		

Strategy 3	Conduct cluster munitions remnant survey								
Activity 1	Mobilize resources to conduct cluster munitions remnant survey and clearance.	Resources to conduct cluster munitions remnant survey increased.	MOU and Contract		CMAA	45.3 million dollars	15.1	15.1	15.1
Activity 2	Conduct cluster munitions remnant survey.	Size of suspected CM area released by CMRS	National Database		Operators	55.8 km ²	18.6	18.6	18.6
Strategy 4	Release prioritized cluster munitions contaminated areas								
Activity 1	Release prioritized cluster munitions contaminated area.	Size of prioritized cluster munitions contaminated areas released.	National Database		Operators	130.2 km ²	43.4	43.4	43.4

Detail Activity		Indicator	Mean of Verification	Risks/Assumption	Responsible	Target			
						TOTAL	2018	2019	2020
GOAL 3	Address the threats from other explosive remnants of war								
Objective 1	Survey and Release known ERW contaminated areas								
Strategy 1	Review CMAS on ERW survey and Land Release			- Limited resources to support the release of ERW contaminated areas - Reasons are sufficiently justifiable to review CMAS on ERW					
Activity 1	Organize consultative meeting to collect input to review CMAS on ERW survey and land release.	CMAS7 on ERW clearance and CMAS14 on baseline survey are reviewed.	Review report		CMAA/RMD	None done in this 3 Years			
Strategy 2	Identify and release the known ERW contaminated areas								
Activity 1	Release identified ERW contaminated areas.	Size of ERW contaminated areas released.	- ERW Land Release report - Number of ERW pieces reported		CMAA/RMD	Not done in this 3 Years, except there’s actual development needs on the area.			
Objective 2	Provide timely EOD call-out responses as requested by community and authorities								
Strategy 1	Review and strengthen current EOD capacity			- Lack of support from donors to address ERW threats - Limited resources to release the ERW contaminated areas - Revised CMAS on ERW land release - Coordination and rapid response mechanism of CMAA is in place.	CMAA/RMD				
Activity 1	Conduct assessment on current EOD capacity.	EOD capacity assessment report.	Capacity assessment report		CMAA/RMD	1 report			1
Activity 2	Assess operational effectiveness and efficiency of EOD call-out response.	EOD operational assessment report.	EOD assessment report		CMAA/RMD	1 report			1
Activity 3	Increase number of EOD team.	Number of EOD team increased.	Number of accredited EOD team increased		CMAA/RMD	Not done in this 3 Years, except there’s actual development needs on the area.			
Activity 4	Conduct EOD callout responses as per requests.	Number of EOD call-out task responses.	EOD call-out response reports		Operators	36,000 tasks	12,000	12,000	12,000
Strategy 2	Establish sustainable national ERW reporting and recording system								
Activity 1	Organize consultative meeting with stakeholders to review current ERW reporting and recording system.	Number of meetings.	Review report		CMAA/RMD	Not done in this 3 Years, except there’s actual development needs on the area			
Activity 2	Establish sustainable national ERW reporting and recording system.	Sustainable national ERW reporting and recording system exist.	Record of EOD callout requests and response in the system		CMAA/RMD	Not done in this 3 Years, except there’s actual development needs on the area			

Detail Activity		Indicator	Mean of Verification	Risks/Assumption	Responsible	Target				
						TOTAL	2018	2019	2020	
GOAL 4	Minimize mine, cluster munitions and other ERW casualties, and improve livelihood of survivors and mine/ERW affected communities									
Objective 1	Provide effective mine/ERW risk education to people in current and emerging high-risk areas, appropriate for gender and age, and strengthen local initiative network									
Strategy 1	Strengthen the operator capacity to provide effective mine/ERW risk education			- Limited participation of vulnerable persons - Lack of participations from stakeholders - Accredited operators follow MRE’s national action plan - Collaboration and coordination mechanism between mine action and MoEYS is already in place - CBMRR and CBURR still exist						
Activity 1	Conduct capacity assessment of MRE operators.	Capacity of operator to implement MRE conducted.	Assessment report		CMAA/PR	1 report		1		
Activity 2	Develop capacity development plan, based on results of the assessment.	Capacity development plan developed.	Capacity development plan		CMAA/PR	1 report		1		
Activity 3	Organize TRG-MRE meetings to disseminate the capacity need assessment and development plan.	Number of TRG-MRE meetings.	Meeting reports		CMAA/PR	6 meeting	2	2	2	
Strategy 2	Coordinate the provision of MRE to the emerging high-risk areas									
Activity 1	Conduct consultation meeting with stakeholder to identify emerging high areas to provide MRE messages.	Number of consultation meeting.	List of prioritized high- risk villages to provide MRE		CMAA/PR	1 meeting	1			
Strategy 3	Ensure MRE is mainstreamed in the school curriculum									
Activity 1	Conduct consultation meetings with MoEYS to update MRE topics in the primary school curriculum.	Number of consultation meetings with MoEYS.	A copy of primary school curriculum with MRE topic		CMAA/PR	2 meeting		2		
Activity 2	Conduct consultation meetings with MoEYS to mainstream MRE messages in the secondary school curriculums.	Number of consultation meetings with MoEYS.	A copy of secondary school curriculum with MRE messages		CMAA/PR	5 meeting	1	2	2	
Strategy 4	Assess and reinforce community based risk education									
Activity 1	Identify community based MRE capacity.	Community based MRE capacity profiled.	Profile of community based MRE capacity		CMAA/PR	3 report	1	1	1	
Activity 2	Develop and provide MRE messages to community based MRE network	Number of MRE sessions in the high mine/ERW affected areas	Training reports		CMAA/PR	6 training	2	2	2	
Activity 3	Monitor MRE ‘s community based education.	Number of monitoring visits.	Reports of field visits		CMAA/PR	12 visit	4	4	4	
Strategy 5	Strengthen mine/ERW risk education aspect of the Village/Commune Safety Policy									
Activity 1	Coordinate provision of MRE trainings to police and local authority.	Number of police officers and local authority attending MRE training.	Training report		CMAA/PR	3 training	1	1	1	
Activity 2	Conduct coordination meeting on MRE mainstreaming with local authority.	Number of meetings with local authority on MRE.	Meeting report	CMAA/PR	6 meeting	2	2	2		

Objective 2	Support mine/ERW survivors and indirect victims to receive adequate and gender sensitive medical and mental care, and physical rehabilitation								
Strategy 1	Ensure documentation of mine/ERW survivors and indirect victims and make it available for relevant government agencies, development partners and NGOs			- Inadequate national capacity to collect, store and disseminate information related to mine/ERW survivors and indirect victims. - Inclusive services for mine/ERW survivors and indirect victims rest on other government agencies and organizations - Existing national coordination mechanism to include mine/ERW survivors and indirect victim in disability is maintained					
Activity 1	Prepare case study of assistance services provided to mine/ERW survivors and indirect victims.	Case study of mine/ERW survivors and indirect victims available.	- Reports and case study of mine/ survivors and indirect victim assistance. - Disaggregated data on mine/ERW victim receiving assistance service documented.		CMAA/VA	9 item	3	3	3
Strategy 2	Strengthen national coordination mechanism on disability to ensure that needs and rights of mine/ERW survivors and indirect victims are being addressed in a timely and appropriate manner								
Activity 1	Conduct Quality of Life Survey of needs and rights for Mine/ERW survivors and indirect victim.	Number of QLS participants.	QLS survey report.		CMAA/VA	24,000 person	8,00	8,000	8,000
Activity 2	Conduct assessment about services to support mine/ERW survivors and indirect victims.	List of existing services to support mine/ERW survivors and indirect victim.	Data of victim support generated from national database.		CMAA/VA	3 report	1	1	1
Activity 3	Organize forums to promote right of people with disabilities and address needs of mine/ERW survivors and indirect victim.	Number of forums to promote PWD’s rights.	Forum report		CMAA, MOSVY	9 meeting	3	3	3
Activity 4	Disseminate the laws on the protection and promotion of the rights of PWDs and the nation policies to support and encourage PwDs for working in government and private sector.	Number of meetings to disseminate the laws and policies.	Meeting minutes		CMAA/VA	9 meeting	3	3	3
Objective 3	Improve livelihood capacity of mine/ERW survivors and indirect victims to enhance their inclusion and full participation in the society								
Strategy 1	Enhance survivor reintegration into society through the provision of accessible vocational training and livelihood activities			- Priority of development partners in mine actions is more on mine clearance than victim assistance. - The RGC has a strong commitment and mechanism to support mine/ERW survivors and indirect victim.					
Activity 1	Build up networks with existing vocational training centers to support mine/ERW survivors and indirect victims.	Number of mine/ERW survivors and indirect victims receiving vocational training.	List of mine/ERW survivors and indirect victims receiving vocational trainings		CMAA/VA	150 person	50	50	50
Activity 2	Support mine/ERW survivors and indirect victims to do small-scale agriculture production.	Average income of small scale food producers who are living in former contaminated area, by sex and indigenous status.	Livelihood capacity survey report.		CMAA/VA	3 report	1	1	1

Detail Activity		Indicator	Mean of Verification	Risks/Assumption	Responsible	Target			
						TOTAL	2018	2019	2020
GOAL 5	Contribute to economic growth and poverty reduction								
Objective 1	Support local development priorities in communities affected by mine, cluster munitions and other ERW								
Strategy 1	Ensure planning and prioritization of mine action activities are aligned with local development priorities and plans								
Activity 1	Disseminate P&P guidelines and national instruction for Mine/ERW/CM.	Dissemination workshop on P & P guidelines and national instruction provided.	Dissemination reports	Local and national development priorities fail to focus its attention on impact of mine on the areas to be developed	CMAA/SEPD, MAPU	6 workshop	2	2	2
Activity 2	Train MAPU, local authority, operators staff on P&P guidelines and national instruction	Number of MAPU, local authority and operators staff receive training on P&P guidelines.	Training reports		CMAA/SEPD, MAPU, operators	70 person	30	20	20
Activity 3	Monitor implementation of P&P guideline.	Number of visits to monitor implementation of P&P guideline.	monitoring report of implementation of P&P guideline		CMAA/SEPD	12 visit	4	4	4
Objective 2	Support national and sub-national development priorities								
Strategy 1	Promote development projects in mine, cluster munitions and other ERW affected areas								
Activity 1	Conduct TWG-MA to share MA progress to relevant government ministries and other stakeholders.	Number of TWG-MA meetings.	Minutes of the TWG-MA meetings	- Lack of capacity to obtain information about the local, and national development plans - MAPUs and operators have maintained a good relationship with local authorities	TWG-MA	6 meeting	2	2	2
Activity 2	Conduct annual provincial workshop to disseminate mine action progress and needs of former mine/ERW affected community.	- List of community needs developed. - Number of provincial dissemination workshops.	Minutes of provincial dissemination workshops (West and East site)		CMAA/RMD, TWG-MA	6 meeting	2	2	2
Strategy 2	Advocate for allocation of mine action budget in national development projects								
Activity 1	Reinforce circular 05 to allocate mine action budget in national development projects.	Number of advocacy meetings with national and subnational stakeholders to include budget for mine action in development project	Meeting minutes		CMAA/RMD, TWG-MA	6 meeting	2	2	2

Activity 2	Develop and disseminate land release costing standard.	• A table of land release costing standard developed.	• An approved land release costing		CMAA/RMD, TWG-MA	2 report		1	1
------------	--	---	--	--	------------------	----------	--	---	---

Detail Activity		Indicator	Mean of Verification	Risks/Assumption	Responsible	Target			
						TOTAL	2018	2019	2020
GOAL 6	Promote regional and international disarmament and cooperation in mine action								
Objective 1	Promote compliance of Anti-Personnel Mine Ban Convention (APMBC) obligations								
Strategy 1	Ensure APMBC obligations, particularly Article 7 on transparent measures and Article 5 on destruction of APMs are fully complied			- Limited resources to participate in international mechanism - All humanitarian operators still continue their operation in Cambodia - All operators correctly apply Land Release methodology and comply with CMAS - Mine action remains a strong commitment of RGC - Relevant support is available for key Cambodian representatives					
Activity 1	Develop and submit reports on transparent measures (article 7) and APM destruction (article 5) to the APMBC.	Number of reports on transparent measures (article 7), destruction on APMs (article 5) developed, submitted.	- Annual transparent measure reports - APM destruction reports submitted to APMBC		Compliance officer	6 report	2	2	2
Activity 2	Assign compliant officer work with operators and relevant partners.	A CMAA compliant officer assigned.	- ToR of compliant officer - ToR of the system		CMAA management	1 person	1		
Activity 3	Raise awareness of the report requirements (APMBC compliant and obligations) to operators and stakeholder.	Number of TRGs meetings conducted.	- TRG meeting reports - Sector reports		TRG heads, compliant officer	15 meeting	5	5	5
Strategy 2	Ensure Cambodia’s full participation in international mechanism to promote regional and international cooperation (APMBC 2025)								
Activity 1	Assign compliant officer work with ISU and GICHD.	CMAA compliant officer assigned.	ToR of compliant officer		Compliance officer	1 person	1		
Activity 2	Attend regional and international meetings related to mine action.	Number of regional and international meetings attended by Cambodia’s delegation.	Reports on regional and international meetings		Compliance officer	12 meeting	4	4	4
Objective 2	Promote compliance of Convention on Certain Conventional Weapons (CCW) obligations and support progress toward protocol V								
Strategy 1	Ensure CCW obligations are fully complied			- Regional political instability - Strong support from the government and relevant ministries					
Activity 1	Prepare and submit compliance report to CCW.	Number of compliance reports sent to CCW.	Annual compliance reports		Compliance officer	3 report	1	1	1
Strategy 2	Contribute to building consensus among national stakeholders to ensure acceding to Protocol V of CCW								
Activity 1	Conduct workshop with stakeholder on the protocol V of CCW.	Number of workshop with stakeholder on protocol V of CCW conducted.	Report of workshop		Compliance officer	3 workshop	1	1	1
Activity 2	Contribute to Acceding of Cambodia to protocol V of CCW.	Cambodia accedes to Protocol V of CCW.	Signed Protocol V of CCW		CMAA management	1 item	1		
Objective 3	Support acceding to Convention on Cluster Munitions (CCM) by 2020								
Strategy 1	Contribute to building consensus among national stakeholders to ensure that Cambodia becomes a State Party to CCM			Regional political instability					
Activity 1	Continue working to promote	Workshop/meeting with	report of workshop		TRG-Clearance	6	2	2	2

	acceding to CCM with relevant national and international stakeholder.	stakeholder on CCM conducted.		Strong support from the government and relevant ministries		meeting			
Activity 2	Contribute to Cambodia's ratification of the CCM.	Cambodia ratified the CCM.	Cambodia becomes a state party to CCM			1 item	1	1	1
Activity 3	Participate in all meetings related to CCM at regional and international level.	Number of meetings participate.	Meeting reports			3 meeting	1	1	1
Objective 4	Support demining operations under the framework of the United Nations Peacekeeping Operations								
Strategy 1	Ensure mine action operations under UN Peacekeeping Operations are accredited to IMAS			- Serious instability and conflicts in countries of operations - Operational standards known, accepted and met by RCAF for UN operations					
Activity 1	Strengthen capacity of national operators to perform mine action operations under UN peacekeeping operations.	National operators to perform mine action operations under UN peacekeeping operations accredited by UNMAO.	list of companies/ platoons accredited by UNMAO		RCAF	6 item	2	2	2
Strategy 2	Deploy RCAF's qualified demining and EOD teams under the United Nations Peacekeeping Operations								
Activity 1	Build capacity of RCAF's personnel in demining and EOD.	RCAF's personnel/companies accredited to demining and EOD operation.	list of RCAF's personnel accredited to demining and EOD		RCAF	6 list	2	2	2
Activity 2	deploy RCAF's personnel to perform demining and EOD under UN peacekeeping operations.	Number of RCAF's personnel/companies deployed under UN peacekeeping operations.	list of RCAF's personnel deployed under UN peacekeeping operations		RCAF	6 list	2	2	2
Objective 5	Enhance international cooperation and assistance in mine action including South-South cooperation								
Strategy 1	Institutionalize mine action capacity that can be used in enhancing international cooperation and assistance			- Turnover of experienced staff affect support for the capacity building - Top management possess good will in documenting and sharing good practices of mine action in Cambodia - CMAA continue its existence to coordinate mine action capacity building at regional and international levels - Political commitment of recipient states					
Activity 1	Identify areas needed for international cooperation and assistance in mine action.	Areas needed for international cooperation defined.	Assessment report		CMAA, operators	3 report	1	1	1
Activity 2	Access national capacity to address needs for international cooperation.	National capacity analyzed.	Assessment report		CMAA management	3 report	1	1	1
Activity 3	Develop mechanism to manage International Cooperation.	ToR of the mechanism to manage developed.	ToR of international cooperation mechanism		CMAA management	1 item		1	
Activity 4	Standardize existing system, and enhance professional capacity for delivery of International Cooperation.	Standardized system developed.	Guidelines of professional capacity for delivery of international cooperation		CMAA, relevant partners	1 item		1	
Strategy 2	Support other mine/ERW affected states by mine clearance operation, and sharing good practices, and lessons learned from Cambodia's mine action activities								
Activity 1	Facilitate delivery of International Cooperation through ARMAC or others.	Number of International Cooperation serviced.	Report of delivery of international cooperation		CMAA management	3 report	1	1	1
Activity 2	Deploy Cambodian qualified expert in mine action activities.	Feedback Report from recipient mine/ERW states.	Report of deployment of Cambodian MA experts		CMAA management	3 report	1	1	1

Detail Activity		Indicator	Mean of Verification	Risks/Assumption	Responsible	Target			
						TOTAL	2018	2019	2020
GOAL 7	Establish a sustainable national capacity to address the residual threats after 2025								
Objective 1	Strengthen national capacity to manage and implement effective and efficient MA program								
Strategy 1	Conduct capacity development needs assessment and develop implementation plan			- Limited resources available to conduct the capacity development needs assessment - Existing coordination mechanisms are in place and able to reactivate					
Activity 1	Conduct capacity development need assessment of existing structure.	Capacity development need identified.	Assessment report		CMAA, operators	1 report			1
Activity 2	Develop capacity development and implementation plan.	Capacity development and implementation plan developed.	Approved CD and Implementation plan		CMAA, operators	1 item			1
Strategy 2	Strengthen and sustain national and subnational authority capacity and their mandate								
Activity 1	Implement capacity development plan.	Number of coordination meetings/trainings/workshops.	Annual report		CMAA, operators	6 meeting			6
Objective 2	Preserve, enhance and share mine action knowledge within the sector and beyond								
Strategy 1	Develop a knowledge management strategy, including knowledge creation, storage/ retrieval, transfer and application			- Limited resources available to develop a knowledge management strategy, including knowledge creation, storage/ retrieval, transfer and application - Knowledge management strategy, including knowledge creation, storage/ retrieval, transfer and application is available					
Activity 1	Develop strategy on mine action knowledge management.	Strategy on Knowledge management developed.	Approved knowledge management strategy		CMAA	1 item			1
Activity 2	Develop action plan of knowledge management.	Action plans for knowledge management developed.	Approved knowledge management plan		CMAA	1 Item		1	
Activity 3	Establish mine action resource center.	Established library available.	Mine action library report		CMAA	1 item			1
Activity 4	Establish system for knowledge management.	Established system for storage retrieval, transfer and application available.	National knowledge management database		CMAA	1 item			1
Objective 3	Review by 2020 legal, institutional and operational framework strategy and capacity needed to address the residual threats								
Strategy 1	Assess current legal, institutional and operational framework and capacity to address residual threats			- Lack of global modality of institutional responsibility in mine action and of method in addressing residual threats - Top leadership is clearly informed of the necessity for assessment - Good participation by all stakeholders, support from top leadership					
Activity 1	Assess current legal, institutional and operational framework and capacity to address residual threats.	Legal, institutional and operational framework, capacity, and resources assessed and documented.	Assessment report		CMAA	1 report			1
Strategy 2	Define necessary capacity building and resources needed to address residual threats								
Activity 1	Define necessary capacity building and resources needed to address residual threats.	Necessary capacity and resources to address residual threats documented.	Report of needed necessary capacity building and resources.		CMAA	1 report			1

Objective 4	Develop, strengthen and maintain a sustainable national capacity to effectively address the residual threats after 2025	Not implemented in this three years
-------------	---	-------------------------------------

Detail Activity		Indicator	Mean of Verification	Risks/Assumption	Responsible	Target			
						TOTAL	2018	2019	2020
GOAL 8	Ensure mine action activities are supported by enhanced quality management system, effective information management, and are gender and environment protection sensitive								
Objective 1	Enhance Quality Management System								
Strategy 1	Review, update and develop relevant CMAS			- Lack of resources to ensure fully application of Quality Management System in Mine Action - CMAS on Quality Management System is fully applied					
Activity 1	Organize consultation meetings to develop CMAS on quality management.	Number of consultation meetings to develop CMAS on quality management.	Minute of meetings		CMAA/RMD	5 meeting	5		
Activity 2	Develop relevant CMAS for quality management system.	CMAS on quality management approved.	Approved CMAS on quality management		CMAA/RMD	1 item	1		
Strategy 2	Enhance and sustain the Quality Management system and capacity								
Activity 1	Organize meetings to disseminate CMAS on quality management.	Number of dissemination meetings.	Dissemination meetings report		CMAA/RMD	3 meeting	2	1	
Activity 2	Review number of quality management teams.	The structure of QM team (ToR and number) developed.	An established quality management structure		CMAA/RMD	2 meeting		1	1
Objective 2	Strengthen National Information Management System for Mine Action								
Strategy 1	Enhance Information Management capacity and ensure sustainability of the national system			- Malfunction of the software and hardware - Lack of participation from stakeholders - Limited resources to apply new innovative technology - IM technology is upgraded in a timely manner to prevent technical software and hardware problem - CMAS on Information System is fully applied - Appropriated technology applied in Mine Action sector					
Activity 1	Assess information management capacity of mine action sector.	Assessment of IM capacity conducted.	Assessment report		CMAA/DBU	3 report	1	1	1
Activity 2	Develop action plan on enhancing IM capacity.	Action plan on enhancing IM capacity developed.	Action plan approved		CMAA/DBU	3 report	1	1	1
Activity 3	Implement action plan on IM capacity.	Number of accurate reports and products analyzed and produced in a timely manner.	National database		CMAA/DBU	9 report	3	3	3
Strategy 2	Review and enhance the relevant standards on Information Management								
Activity 1	Develop CMAS on IM.	CMAS IM is developed.	CMAS IM approved		CMAA/DBU	1 item	1		
Strategy 3	Diversify use of innovative technology to improve Information Management								

Activity 1	Define necessary capacity and resource needs to improve information management.	The necessary capacity and resource need documented.	Assessment report		CMAA/DBU	3 Report	1	1	1
Activity 2	Test and upgrade newly software and hardware to strengthen information management.	Software and hardware upgraded.	System report		CMAA/DBU	3 report	1	1	1
Objective 3	Promote gender mainstreaming in mine action								
Strategy 1	Develop Gender Mine Action Plan (GMAP) and Gender Mainstreaming Guideline			- Local perception that mine clearance is not suitable job for women - Other concerned institutions do not see the priority of gender mainstreaming - The existing CMAA Gender Team continue to support the implementation of gender mainstreaming in mine action - Gender remains the focus of development partners					
Activity 1	Conduct TRG-Gender meetings to develop GMAP.	Number of TGG-Gender meetings.	Approved GMAP		CMAA/PR	1 item	1		
Activity 2	Disseminate GMAP.	Number of dissemination meeting.	Meeting reports		CMAA/PR	1 report	1		
Activity 3	Monitor and evaluate the GAMP implementation.	M&E matrix for GMAP developed.	M&E reports		CMAA/PR	3 item	1		
Strategy 2	Strengthen capacity of CMAA, MAPUs, operators, sub-national and local authorities in implementing the gender mainstreaming guidelines								
Activity 1	Conduct training courses on gender mainstreaming to CMAA, MAPU, operators and sub-national and local authority.	Number of Gender mainstreaming trainings provided to CMAA, MAPU, operators and local authority.	Training reports		CMAA/PR	5 report	1	2	2
Activity 2	Capacity building to women staff of CMAA, MAPU, operators.	Number of skill trainings provided to women staff.	Training reports		CMAA/PR	6 report	2	2	2
Strategy 3	Promote equal participation of women in mine action processes, services for survivors, MRE and advocacy activities								
Activity 1	Update record and report format by inclusion of age, sex and disability.	Record and report forms revised to include age, sex, and disability.	Approved record and report formats		CMAA/PR	5 form	1	2	2
Objective 4	Mainstream environmental protection in mine action								
Strategy 1	Develop Cambodia Mine Action Standards (CMAS) on environment in line with IMAS on environment			- Guidelines/SOPs and lack of recognition of their importance in mine action among all stakeholders - CMAA and operators have the appropriate capacity to implement the standard					
Activity 1	Consult with operators and stakeholders to develop the CMAS on environment.	Consultation meetings conducted.	Meting reports		CMAA/RMD	3 Report	1	2	
Activity 2	Develop CMAS on environment.	A CMAS on environment developed.	Approved CMAS on environment		CMAA/RMD	1 item		1	
Strategy 2	Strengthen capacity of CMAA, MAPUs, operators, sub-national and local authorities to comply with CMAS on environment								

Activity 1	Conduct dissemination workshop of CMAS on environment to operators and stakeholders.	Dissemination workshops on CMAS on environment conducts.	List of workshop participants	The CMAA focal point for environmental and social management plan is appointed	CMAA/RMD	4 Worksho p		2	2
Objective 5	Performance Monitoring System (PMS) for mine action applied								
Strategy 1	Develop the PMS in consultation with relevant stakeholders			- Lack of participation and support from stakeholders - PMS focal point is assigned - PMS is seen as a key tool to report progress of NMAS implementation. - CFR/III is strongly interested to support this initiative.					
Activity 1	Consult with relevant stakeholders to collect inputs on PMS development.	Number of meetings with relevant stakeholders.	Meeting reports		CMAA/DBU, MAPU	9 report	3	3	3
Activity 2	Develop data collection forms.	Forms of data collection developed	Hardcopy of data collection forms		CMAA/DBU	3 form	1	1	1
Strategy 2	Establish capacity and implement the PMS								
Activity 1	Create database system of PMS.	A PMS’s matrix developed	database system of PMS		CMAA/DBU	1 item	1		
Activity 2	Train MAPUs and relevant stakeholder how to collect data on the ground.	Number of MAPU trained on PMS data collection.	Training reports		CMAA/DBU	7 report	3	2	2
Activity 3	Pilot PMS system (data collection, analysis and reporting).	Number of monitoring visits to support the PMS data collection.	Monitoring report		CMAA/DBU	9 report	3	3	3
Activity 4	Feedback the PMS pilot and prepare for roll-out.	Feedback report developed.	Feedback report		CMAA/DBU	1 item	1		
Activity 5	Roll-out of PMS for mine action.	Number of consultation meeting to roll-out the PMS system.	Meeting reports			8 report		5	3